

របាយការណ៍ ប្រចាំឆ្នាំ ២០២៤

មាតិកា

I. ប្រវត្តិក្រឹះស្ថាន វ៉ាយ.អិល.ភី

១. ទស្សនវិស័យ និងបេសកកម្ម
២. ព័ត៌មានហិរញ្ញវត្ថុសង្ខេប
៣. សេចក្តីសង្ខេបអំពី វ៉ាយ.អិល.ភី

II. អភិបាលកិច្ច

១. ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល
២. ចំណាប់អារម្មណ៍អគ្គនាយក
៣. សមាជិកក្រុមប្រឹក្សាភិបាល
៤. ភាគទុនិក
៥. គណៈគ្រប់គ្រង
៦. រចនាសម្ព័ន្ធគ្រប់គ្រង

III. ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា

១. ទិដ្ឋភាពនៃសេដ្ឋកិច្ចកម្ពុជា
២. ស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជា

IV. ផលិតផល និងសេវាកម្ម

១. ប្រភេទផលិតផល
២. ការផ្តល់ឥណទាន និងផលបត្រឥណទាន
៣. សេវាប្តូរប្រាក់
៤. ចំណាប់អារម្មណ៍អតិថិជន

V. គណៈកម្មាធិការគ្រប់គ្រងក្រឹះស្ថាន

ក. កម្រិតក្រុមប្រឹក្សាភិបាល

១. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
៣. គណៈកម្មាធិការសវនកម្ម

ខ. កម្រិតគណៈគ្រប់គ្រង

១. គណៈកម្មាធិការប្រតិបត្តិ
២. គណៈកម្មាធិការធនធានមនុស្ស
៣. គណៈកម្មាធិការឥណទាន
៤. គណៈកម្មាធិការគ្រប់គ្រងព័ត៌មានវិទ្យា
៥. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

VI. ការគ្រប់គ្រងហានិភ័យ

១. រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ
២. ប្រភេទហានិភ័យ
៣. ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
៤. ការត្រួតពិនិត្យផ្ទៃក្នុង

VII. ការគ្រប់គ្រងធនធានមនុស្ស

១. ការជ្រើសរើសបុគ្គលិក
២. ការអភិវឌ្ឍសមត្ថភាពបុគ្គលិក
៣. ការវាយតម្លៃ និងការតែងតាំងបុគ្គលិក

VIII. ការចូលរួមជាមួយសង្គម និងការការពារបរិស្ថាន

១. ការចូលរួមជាមួយសង្គម
២. ការការពារបរិស្ថាន
៣. ការចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ

IX. របាយការណ៍ហិរញ្ញវត្ថុ (សវនកម្ម)

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
២. របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ
៣. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
៤. របាយការណ៍លំហូរសាច់ប្រាក់

X. បណ្តាញការិយាល័យប្រតិបត្តិការ

I. ប្រវត្តិគ្រឹះស្ថាន វ៉ាយ.អិល.ភី

១. ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីរួមចំណែកក្នុងការជម្រុញ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងមាននិរន្តរភាព។







បេសកកម្ម

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ផ្តល់សេវាកម្ម ហិរញ្ញវត្ថុដ៏ល្អប្រសើរ ដែលមានភាពបត់បែនជូនដល់សហគ្រិន ខ្នាតតូច-មធ្យម និងនីតិបុគ្គលទូទៅ ដើម្បីប្រើប្រាស់ និងចាត់ចែង ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់។



២. ព័ត៌មានហិរញ្ញវត្ថុសង្ខេប

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤
(ទិន្នន័យគិតជាលានរៀល)



The map displays the provinces of Cambodia: Thmar Puok, Head Office, Branch, Preah Vihear, Stung Treang, Ratanak Kiri, Siem Reap, Kampong Thom, Kampong Chhnang, Kampong Cham, Kampong Spueu, Kampong Speu, Prey Veng, Svay Rieng, Kampot, and Preah Vihear. The locations of Thmar Puok, Head Office, and Branch are marked with blue dots and labeled. The Head Office is located in the northern part of the country, near the border with Thailand. The Branch is located in the southern part of the country, near the border with Vietnam. The Thmar Puok is located in the western part of the country, near the border with Laos.


Note:

- Head Office
- Branch

II. អភិបាលកិច្ច

១. ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល

យោងតាមរបាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែអាចបន្តសម្រេចបាននូវអត្រាកំណើន ៥,៥% បើទោះបីជាមានការថយចុះនូវតម្រូវការសកល ការថយចុះនៃវិស័យសំណង់ និងអចលនទ្រព្យ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែងចែកភូមិសាស្ត្រ សេដ្ឋកិច្ច និងការអូសបន្លាយសង្គ្រាមស៊ីវិល- អ៊ុយក្រែនក៏ដោយ។ អត្រាកំណើន សេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរសម្ប បើប្រៀបធៀបជាមួយឆ្នាំ២០២៣ (៥%) និងឆ្នាំ២០២២ (៥,១%) ដែលកំណើននេះត្រូវបានគាំទ្រចម្បងដោយ ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យកម្មន្តសាលកាត់ដេរ និងវិស័យ ទេសចរណ៍ គួបផ្សំនឹងការបន្តមានកំណើននៃវិស័យកសិកម្ម។ មូលនិធិរូបិយ វត្ថុអន្តរជាតិនេះក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាច នឹងកើនដល់ ៥,៨% ក្នុងឆ្នាំ២០២៥ ហើយអាចនឹងកើនឡើង ៦% នៅឆ្នាំ ២០២៦ ដោយសារកត្តាតម្រូវការពីខាងក្រៅដូចជា៖ ការនាំចេញទំនិញឧស្សាហកម្ម ការងើបឡើងវិញនៃវិស័យ ទេសចរណ៍ និងវិស័យកម្មន្តសាល (ទាំងផ្នែកវាយណភ័ណ និងមិនមែនវាយណភ័ណ)។



រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការគ្រប់គ្រង និងចាត់ចែងបានល្អទៅលើម៉ាក្រូសេដ្ឋកិច្ច និងបានដាក់ចេញនូវ វិធានការសំខាន់ៗមួយចំនួន ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងនោះរួមមានការដាក់ចេញនូវវិធានការយ៉ាង តឹងរឹងក្នុងការការពារសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយនូវផលប៉ះពាល់ អវិជ្ជមានដល់សេដ្ឋកិច្ចជាតិ ជាពិសេសអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ផែនការយុទ្ធសាស្ត្របច្ចេកទេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រយ៉ាងច្បាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលអនាគត ដោយផ្ដោតលើអាទិភាពសំខាន់ៗចំនួន ៥ គឺ មូលធនមនុស្ស ផ្លូវថ្នល់ ទឹក ភ្លើង និង បច្ចេកវិទ្យា។

ដោយមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០២៤ បានត្រលប់មករកស្ថានភាពល្អវិញបន្តិចម្តងៗ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក នៅបន្តពង្រីកប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនបន្ថែមទៀតនៅក្នុង ខេត្តបន្ទាយមានជ័យ ដោយភាពប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់បំផុត ដើម្បីការពារ និងគ្រប់គ្រងបាននូវ រាល់ហានិភ័យដែលអាចកើតឡើងជាប្រហេតុ។ ជាលទ្ធផលក្នុងឆ្នាំ២០២៤នេះ ដែលជាឆ្នាំទី៣របស់ខ្លួន គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានផ្តល់ប្រាក់កម្ចីជូនអតិថិជនបានចំនួន ៣៧៧នាក់ ដែលមានទឹកប្រាក់ សរុបចំនួន ៣.៩៤៩.៦៩៦ ដុល្លារ និងមានផលបត្រឥណទានសរុបចំនួន ៥.៨៩៧.០៧៧ ដុល្លារ និងអតិថិជន សកម្មសរុបចំនួន ៨៧៧នាក់។ ក្នុងឆ្នាំនេះដែរ គ្រឹះស្ថានមានការិយាល័យប្រតិបត្តិការចំនួន ៣កន្លែង និងមាន បុគ្គលិកសរុបចំនួន ៦៦នាក់ ហើយបុគ្គលិកទាំងអស់បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខ្លួនទាំងចំណេះ ជំនាញ និង ស្វែងយល់ពីតម្រូវការចាំបាច់របស់អតិថិជន ដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរឡើង និងមានភាព បត់បែនក្នុងបរិបទថ្មី។

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក មានការប្តេជ្ញាចិត្តយ៉ាងម៉ត់ចត់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន ប្រកបដោយតម្លាភាព និងជឿទុកចិត្តស្របទៅតាមគោលការណ៍ការពារអតិថិជន។ គ្រឹះស្ថានក៏បានបន្តយកចិត្ត ទុកដាក់ពង្រឹងការគ្រប់គ្រង និងការចូលរួមរបស់បុគ្គលិកយ៉ាងល្អដោយមានទំនួលខុសត្រូវ ហើយយើង

រំពឹងថានឹងបន្តការរីកចម្រើនទៅមុខនៅក្នុងឆ្នាំ២០២៥-២០២៦។ គ្រឹះស្ថានបានផ្ដោតការយកចិត្តទុកដាក់លើ អតិថិជនគោលដៅរបស់ខ្លួន ជាពិសេសផ្នែកអាជីវកម្មលក់រាយមានដូចជា៖ អាជីវកម្មខ្នាតតូចបំផុត-តូច-មធ្យម មុខរបរកសិកម្ម កម្មករនិយោជិត មន្ត្រីរាជការ និងអាជីវករ។

លើសពីនេះ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ប្តេជ្ញាចិត្តថានឹងបន្តគ្មានទីយ៉ាងសំខាន់ ដើម្បីចូលរួម ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង និងបន្តចូលរួមចំណែកកំណត់ ស្តង់ដារទទួលខុសត្រូវសង្គមសម្រាប់វិស័យទាំងមូលនៅក្នុងប្រទេសកម្ពុជា។

សូមអរគុណ!



លោកស្រី ម៉ៅ ម៉ាលីយ

ប្រធានក្រុមប្រឹក្សាភិបាល

២. ចំណាប់អារម្មណ៍អគ្គនាយក

ក្នុងនាមជាអគ្គនាយកនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការចែករំលែកជាមួយអ្នកនូវចំណុចសំខាន់ៗ និងសមិទ្ធផលមួយចំនួនរបស់គ្រឹះស្ថានកន្លងមក និងការតាំងចិត្តសម្រាប់ថ្ងៃអនាគត។

ស្ថានភាពសេដ្ឋកិច្ចប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលសេដ្ឋកិច្ចសកល និងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ហើយអតិថិជនក្នុងសហគមន៍ និងអាជីវកម្មទូទៅក៏បានទទួលរងផលប៉ះពាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក នៅតែធ្វើការប្តេជ្ញាចិត្តបន្តអនុវត្តគោលដៅចម្បង និងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីគាំទ្រអតិថិជនរបស់ខ្លួនដោយការទទួលខុសត្រូវ និងផ្តល់ជូនអតិថិជនទាំងអស់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់។ ដើម្បីអាចជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់ឥណទានមានច្រើនជម្រើសជូនអតិថិជនក្នុងការបំពេញនូវតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើ និងបំពេញតម្រូវការប្រចាំថ្ងៃ ចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។



គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក សម្រេចបាននូវលទ្ធផលហិរញ្ញវត្ថុសំខាន់ៗដូចជា ទ្រព្យសកម្មសរុបមានចំនួន ៧.១៣៥.៩១៥ ដុល្លារ សមតុល្យឥណទានសរុបមានចំនួន ៥.៨៩៧.០៧៧ ដុល្លារ អតិថិជនសកម្មសរុបមានចំនួន ៨៧៧នាក់ និងចំណូលប្រតិបត្តិការសរុបមានចំនួន ៩៧៤.២៩៦ ដុល្លារ សេវាកម្មប្តូរប្រាក់មានចំនួន ៩,៣៣១ ប្រតិបត្តិការ ស្មើនឹងទឹកប្រាក់ចំនួន ៦៩.៦៥៨.៦០៦ ដុល្លារ។ នៅចំពោះស្ថានភាពដ៏លំបាកនេះ គ្រឹះស្ថានអាចរក្សាបាននូវគុណភាពឥណទានបានយ៉ាងល្អ ក្នុងនោះហានិភ័យឥណទានយឺតយ៉ាវធំជាង៣០ថ្ងៃមាន ២.២២% ប៉ុណ្ណោះ។

គ្រឹះស្ថានបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ក្នុងការបង្កើតកន្លែងធ្វើការមួយដែលមានបរិយាកាសការងារល្អ បន្តពង្រឹងសមត្ថភាពបុគ្គលិកឱ្យមានភាពរីកចម្រើន និងទទួលបានបទពិសោធន៍ការងារថ្មីៗ តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពទាំងខាងក្នុង និងក្រៅគ្រឹះស្ថាន ដើម្បីអាចឱ្យពួកគេសម្រេចតាមក្តីស្រឡៃ។

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ពិតជាមានមោទកភាពយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចូលរួមចំណែកសកម្មភាពសង្គម និងសហគមន៍ជាច្រើនដូចជា៖ បានចូលរួមឧបត្ថម្ភដល់ក្រុមកីឡាករអ៊ីទូកនៅខេត្តបន្ទាយមានជ័យ ការចូលរួមឧបត្ថម្ភជាសាច់ប្រាក់ដល់កាកបាទក្រហមកម្ពុជា ការឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន ការឧបត្ថម្ភឯកសណ្ឋានកីឡាសភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ សមិទ្ធផលទាំងនេះនឹងមិនអាចសម្រេចទៅបានទេ ប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន ដៃគូសហការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ លើសពីនេះ ជារៀងរាល់ឆ្នាំគ្រឹះស្ថានក៏

បានចូលរួមជាមួយនឹងយុទ្ធនាការធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធនានាក្នុងការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុតាមរយៈការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ "ទិវាសន្សំ ប្រាក់អាស៊ាន"។

ក្នុងនាមជាអគ្គនាយកនៃគ្រឹះស្ថាន "វ៉ាយ.អិល.ភី" មីក្រូហិរញ្ញវត្ថុ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ជាពិសេសក្រុមប្រឹក្សាភិបាល សម្រាប់ការគាំទ្រ និងផ្តល់ជាយុទ្ធសាស្ត្រល្អៗ ជាច្រើន ដែលធ្វើឱ្យគ្រឹះស្ថានដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ យើងនឹងបន្តស្វែងរកចក្ខុវិស័យ និងគុណតម្លៃថ្មីៗបន្ថែមទៀត ដើម្បីផ្តល់នូវដំណោះស្រាយសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អ្នក។

ជាចុងក្រោយ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា និយតកម្ម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់គ្រឹះស្ថាន "វ៉ាយ.អិល.ភី" មីក្រូហិរញ្ញវត្ថុ ម.ក កន្លងមក។ គ្រឹះស្ថានល្អជាចិត្តយ៉ាងមុតមាំបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តគាំទ្រផ្តល់សេវាហិរញ្ញវត្ថុ ដែលសមស្របដល់អតិថិជនទាំងអស់រួមមាន៖ អាជីវកម្មខ្នាតតូច តូចបំផុត និងមធ្យម ព្រមទាំងកសិករប្រកបដោយ ការទទួលខុសត្រូវ មានតម្លាភាព និងវិជ្ជាជីវៈខ្ពស់។

សូមអរគុណ!



លោក កែ ស្រីសុភា
អគ្គនាយក


៣. សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ម៉ៅ ម៉ាវ៉ង់យ

ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី ម៉ៅ ម៉ាវ៉ង់យ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដែលទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល លោកស្រីបានធ្វើការងារជាច្រើន ក្នុងការកំណត់ ផែនការគោលដៅ យុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗ ដើម្បីធានា បាននូវនិរន្តរភាព ការគ្រប់គ្រងហានិភ័យ និងការអនុវត្តត្រឹមត្រូវតាមគោល ការណ៍ច្បាប់ធនាគារជាតិ នៃកម្ពុជា មានដូចជា៖

- ដឹកនាំបង្កើតអោយមានប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងសមស្រប និង អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់។
- ដឹកនាំក្នុងការរៀបចំផែនការ យុទ្ធសាស្ត្រ និងកំណត់គោលមាតិករបស់ គ្រឹះស្ថាន។
- បង្កើតគណៈកម្មាធិការជាន់ខ្ពស់ និងតែងតាំងសមាជិកភាព និងកំណត់ ច្បាស់លាស់នូវមុខងារតួនាទី និង ភារកិច្ចរបស់គណៈកម្មាធិការនីមួយៗ។
- ដឹកនាំ គ្រួសារពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់គ្រឹះស្ថានជាប្រចាំ ដើម្បីធ្វើការពង្រឹង និងកែលម្អបាន ទាន់ពេលវេលា។
- ដឹកនាំបង្កើតឱ្យមានគោលនយោបាយ និងគោលការណ៍ប្រតិបត្តិផ្សេងៗដូចជា៖ គោលនយោបាយឥណទាន គោលនយោបាយហិរញ្ញវត្ថុ គោលការណ៍ប្រតិបត្តិធនធានមនុស្ស និងគោលការណ៍គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ជាដើម សម្រាប់ប្រើប្រាស់ និងគ្រប់គ្រងគ្រឹះស្ថាន។



ទន្ទឹមនឹងនេះ លោកស្រី ម៉ៅ ម៉ាវ៉ង់យ ក៏ជាអគ្គនាយកក្រុមហ៊ុន វ៉ាយ.អិល.ភី ក្រុប ខូអិលធីឌី និងជាស្ថាបនិក មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមផងដែរ។

ក្រៅពីការងារគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន លោកស្រីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការជួយសង្គម និងកិច្ចការមនុស្សធម៌ជាច្រើន ដោយបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំណេះបញ្ញា ស្មារតី និងថវិកាផ្ទាល់ខ្លួន ក្នុងការសាងសង់ផ្លូវ សាលារៀន ព្រះវិហារ មណ្ឌលកុមារកំព្រា ផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្តល់អំណោយ ដល់ពលរដ្ឋខ្វះខាត ចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាដើម។

លោក កែ ស្នួនសុតា

សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **កែ ស្នួនសុតា** ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោក បានលះបង់ទាំងកំលាំងកាយចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បី ចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថានដូចជា៖ ការចូលរួមផ្តល់ យោបល់ក្នុងការកំណត់គោលនយោបាយរបស់គ្រឹះស្ថាន ការកំណត់ យុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រង និងការបង្កើតគោលការណ៍ប្រតិបត្តិផ្សេងៗ ជាច្រើនសម្រាប់អនុវត្តនៅក្នុងគ្រឹះស្ថានទាំងមូល។

ក្រៅពីការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោក **កែ ស្នួនសុតា** ក៏ មានតួនាទីជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមមូលនិធិ វ៉ាយ.អិល.ភី និងជាស្ថាបនិកមួយរូប នៃមណ្ឌលកុមារកំព្រាវិសាខានៃក្តី សង្ឃឹមផងដែរ។

លោក **កែ ស្នួនសុតា** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០០៨ និងបានបន្តការសិក្សានៅក្រៅប្រទេស មានដូចជាប្រទេសសិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក។



លោកស្រី កែ ស្នួនសុតី

សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី **កែ ស្នួនសុតី** ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបាន លះបង់ទាំងកំលាំងកាយ កំលាំងចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បីចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថានដូចជា៖ ការចូលរួមផ្តល់ យោបល់ក្នុងការកំណត់គោលនយោបាយរបស់គ្រឹះស្ថាន ការកំណត់ យុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រង និងការបង្កើតគោលការណ៍ប្រតិបត្តិផ្សេងៗ ជាច្រើនសម្រាប់អនុវត្តនៅក្នុងគ្រឹះស្ថានទាំងមូល។

ក្រៅពីការងារជាសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកស្រី **កែ ស្នួនសុតី** ក៏មានតួនាទីជាអ្នកគ្រប់គ្រង កំពូលនៅក្រុមហ៊ុន និងសមាគមជាច្រើនផ្សេងទៀត ដូចជា៖ ជាប្រធានក្លិប បាល់ទាត់វិសាខា ជាប្រធានក្រុមដឹកនាំមូលនិធិវិសាខា ជាប្រធានក្រុមការងារសង្គ្រាន្តបន្ទាយធ្មា-ខេត្តបាត់ដំបង- ខេត្តរៀមរាប-ខេត្តព្រៃវែង ដោយអមដំណើរប្រធានក្រុមការងារ អភិវឌ្ឍន៍យុវជនខេត្តព្រៃវែង និងជាស្ថាបនិកនៅ មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹម។



លើសពីនេះ លោកស្រី **កែ សុទ្ធសុតី** ក៏បានចូលរួមកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ជាច្រើន ដោយលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ផ្លូវ សាលារៀន ព្រះវិហារ ផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្តល់អំណោយដល់ពលរដ្ឋខ្វះខាត និងចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ជាដើម។

លោកស្រី **កែ សុទ្ធសុតី** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យក្នុងស្រុក និងបានបន្តការសិក្សានៅក្រៅប្រទេសផងដែរ។

លោកស្រី ព្រហ្ម ឆ្លា


សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី **ព្រហ្ម ឆ្លា** ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបានលះបង់ទាំងកំលាំងកាយ-ចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បីចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថានដូចជា៖ ការចូលរួមផ្តល់យោបល់ក្នុងការកំណត់គោលនយោបាយរបស់គ្រឹះស្ថាន ការកំណត់យុទ្ធសាស្ត្រ ការគ្រប់គ្រង និងការបង្កើតគោលការណ៍-នីតិវិធីប្រតិបត្តិផ្សេងៗជាច្រើន សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការរបស់គ្រឹះស្ថាន។

ក្រៅពីការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកស្រី **ព្រហ្ម ឆ្លា** ក៏មានតួនាទីជាអ្នកគ្រប់គ្រងនៅស្ថាប័នផ្សេងទៀតដូចជា៖ ជាស្ថាបនិកនៃមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹម អមដំណើរប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងអមដំណើរប្រធានស.ស.យ.ក ខេត្តបន្ទាយមានជ័យ។

លើសពីនេះទៅទៀត លោកស្រីបានចូលរួមកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនទៀត ដោយបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិកាក្នុងការសាងសង់ផ្លូវ សាលារៀន កសាងព្រះវិហារ ផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្តល់អំណោយដល់ពលរដ្ឋខ្វះខាត និងចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ជាដើម។

លោកស្រី **ព្រហ្ម ឆ្លា** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យក្នុងស្រុក និងបានបន្តការសិក្សានៅក្រៅប្រទេសផងដែរ។



បណ្ឌិត ឥន យ៉េវ៉ិទ

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកបណ្ឌិត **ឥន យ៉េវ៉ិទ** ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុនពេលចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកមានបទពិសោធន៍ការងាររយៈពេលជាង ២៧ឆ្នាំ តាំងពី ឆ្នាំ១៩៩៦មក ដែលមានតួនាទីជាច្រើនដូចជា៖ ជាអ្នកនិពន្ធ និងអ្នកយកសារ ព័ត៌មាននៅកាសែតនិសិក្ស ជាអតីតមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាគ្រូបង្រៀនវិជ្ជាជីវៈសាស្ត្រព័ត៌មាននៅអង្គការ សិទ្ធិមនុស្ស ជាអគ្គនាយកវិទ្យុសម្លេងស្ត្រីកម្ពុជា ជាសាស្ត្រាចារ្យច្បាប់នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកល វិទ្យាល័យផ្សេងទៀតនៅរាជធានីភ្នំពេញ។



បណ្ឌិត **ឥន យ៉េវ៉ិទ** បានបញ្ចប់ថ្នាក់បត្របរិញ្ញាបត្រនីតិសាស្ត្រនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ១៩៩៩ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៦ និងបានបញ្ចប់ការសិក្សាថ្នាក់ បណ្ឌិតនីតិសាស្ត្រ នៅរាជបណ្ឌិតសភាកម្ពុជា ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ នៅក្នុងចន្លោះឆ្នាំ១៩៩៦ ដល់ ២០០៧ លោកក៏បានទទួលសញ្ញាបត្រជំនាញទាំងក្នុង និងក្រៅប្រទេសផងដែរ មានដូចជា៖ សញ្ញាបត្រវិជ្ជាជីវៈច្បាប់ សញ្ញាបត្រ ស្ថាតកបត្រនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិញ្ញាបនបត្រវិជ្ជាជីវៈ សារព័ត៌មាន និងកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញ្ញាបនបត្រវិជ្ជាជីវៈភាសាអង់គ្លេស នៅសាធារណរដ្ឋ ឥណ្ឌា វិញ្ញាបនបត្រ E-Government នៅក្រសួងការបរទេសសិង្ហបុរី និងវិញ្ញាបនបត្រច្បាប់អន្តរជាតិ និងការ ចរចាអន្តរជាតិនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក វីឡាយ

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក


លោក **វីឡាយ** ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងជាប្រធានគណៈកម្មាធិការសវនកម្មផងដែរ។ ក្នុងតួនាទីជា ក្រុមប្រឹក្សាភិបាល និងប្រធានគណៈកម្មាធិការសវនកម្ម លោកបានផ្តល់នូវ យុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យជាច្រើន ដើម្បីធានាបាននូវការអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនិន្នាការរបស់គ្រឹះស្ថាន ដូចជា៖ ហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យប្រតិបត្តិការ ហានិភ័យសេដ្ឋកិច្ច និងទីផ្សារ។



មុនពេលចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅគ្រឹះស្ថាន "វ៉ាយ.អិល.ភី លោកមានបទពិសោធន៍ការងាររយៈពេលជាង ១៤ឆ្នាំ តាំងពីឆ្នាំ២០១០មក ដែលមានតួនាទីជាច្រើនដូចជា៖ ជាប្រធានរដ្ឋបាលនៅក្លឹបកម្សាន្តប៊ូស ជាអគ្គនាយកក្រុមហ៊ុន លី ឡាយ ផលសប ឯ.ក ជាអគ្គនាយកនៅក្រុមហ៊ុន អៅ ជូ ឡាយ អ៊ិនធើណេសិន ណល អេនធើធនមិន & ហូថេល ឯ.ក ជាអគ្គនាយកនៅក្រុមហ៊ុន អ៊ី ឈី ហ្វា (ខេមបូឌា) ឯ.ក និងជាអគ្គនាយកនៅក្រុមហ៊ុន ថីម៉ូ អេចអ (ខេមបូឌា) ឯ.ក។

លោក **វីឡាយ** បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១១ និងបានបន្តការសិក្សានៅក្រៅប្រទេសផងដែរ។

៤. ភាគទុនិក



ល.រ	ម្ចាស់ភាគហ៊ុន	ភាគហ៊ុន		
		ចំនួនទឹកប្រាក់	ចំនួនហ៊ុន	ភាគរយ(%)
១	លោកស្រី ម៉ៅ ម៉ាលីយ៉ា	២.៤០០.០០០.០០០ រៀល	៤០០	៤០%
២	លោក កែ សួនសុភា	៩០.០០០.០០០ រៀល	១៥០	១៥%
៣	លោកស្រី កែ សួនសុភី	៩០.០០០.០០០ រៀល	១៥០	១៥%
៤	លោកស្រី ព្រហ្ម រដ្ឋា	៩០.០០០.០០០ រៀល	១៥០	១៥%
៥	កញ្ញា ឈឿន វិជ័យ	៩០.០០០.០០០ រៀល	១៥០	១៥%
សរុប		៦.០០០.០០០.០០០ រៀល	១.០០០	១០០%

៥. គណៈក្រុមគ្រប់គ្រង



លោក កែ សួនសុតា

អគ្គនាយកនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក កែ សួនសុតា ត្រូវបានតែងតាំងជា “អគ្គនាយក” របស់ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក និងបានទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងតួនាទីជា “អគ្គនាយក” លោកទទួលបានភារកិច្ចក្នុងការដឹកនាំ ចាត់ចែង គ្រប់គ្រង និង បង្កើតផែនការ (ធនធានមនុស្ស ផលិតផល ទ្រព្យសកម្ម និងប្រាក់ ចំណេញ) និងយុទ្ធសាស្ត្រ (រយៈពេលខ្លី មធ្យម និងវែង) ដើម្បីឆ្លើយតបឲ្យ ឱ្យប្រតិបត្តិការរបស់គ្រឹះស្ថាន ដំណើរការទៅដោយរលូនមានប្រសិទ្ធភាព ខ្ពស់ និងការពារបាននូវហានិភ័យផ្សេងៗ។

ក្រៅពីការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោក កែ សួនសុតា ក៏មានតួនាទីជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមមូលនិធិវ៉ាយ.អិល.ភី និងជាស្ថាបនិកមួយរូបនៃមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមផងដែរ។



លោក កែ សួនសុតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០០៨ និងបានបន្តការសិក្សានៅក្រៅប្រទេស មានដូចជាប្រទេសសិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក។

លោក គុន ឡៅ

អគ្គនាយករងនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក គុន ឡៅ ជាអគ្គនាយករងនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក។ មុនពេលក្លាយជាអគ្គនាយករងនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនជាច្រើន ដូចជា៖ ជាអគ្គនាយក នៅក្រុមហ៊ុន RHMS shop Plc. និងជាអគ្គនាយកនៅក្រុមហ៊ុន Ly Hour Leasing Plc.។ ទន្ទឹមនឹងនេះ លោកបានចំណាយពេលជាង ១៥ឆ្នាំ ធ្វើការជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ទាំងនៅប្រទេសកម្ពុជា និងឡាវ) ដោយកាន់តួនាទីជាច្រើនចាប់ពីតំណែងជាបុគ្គលិកធម្មតា រហូតដល់ថ្នាក់គ្រប់គ្រង ដូចជា៖ ជាភ្នាក់ងារតំណាង ជាគណនេយ្យករ ជាសវនករផ្ទៃក្នុង ជាប្រធាន ផ្នែកសវនកម្មផ្ទៃក្នុង ជាប្រធានការិយាល័យសវនកម្មផ្ទៃក្នុង ជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ប្រចាំប្រទេសឡាវ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០១៥ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅទីក្រុងភ្នំពេញ និងបានចូលរួមសិក្សាក្នុងកម្មវិធី Australian Institute of Company Directors Program នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ។



លោក ម៉ា សុភី

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **ម៉ា សុភី** បានចូលបំពេញការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងតួនាទីជាអនុប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល ហើយលោកត្រូវបានតែតាំងជាប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាលចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

មុនពេលចូលបម្រើការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកមានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារអស់រយៈពេលជាង ១១ឆ្នាំ តាំងពីឆ្នាំ២០០៨ ដែលមានតួនាទីជាច្រើនដូចជា៖ គណនេយ្យករសាខា ភ្នាក់ងារឥណទាន គណនេយ្យករ និងជាប្រធានគណនេយ្យករការិយាល័យ កណ្តាល នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីតធីត និងជាប្រធានក្រុមប្រតិបត្តិការសាខានៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក **ម៉ា សុភី** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ-ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យ ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារជាច្រើនវគ្គជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នបណ្តុះបណ្តាល ផ្សេងៗទៀត។



លោក សិន ជិន

ប្រធាននាយកដ្ឋានធនធានមនុស្សនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **សិន ជិន** បានចាប់ផ្តើមចូលបម្រើការងារជាប្រធាននាយកដ្ឋាន ធនធានមនុស្ស ជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២១។ លោកទទួលខុសត្រូវក្នុងការរៀបចំ បង្កើត និងត្រួតពិនិត្យគោលការណ៍នានានៃនាយកដ្ឋានធនធានមនុស្ស និងដឹកនាំអនុវត្តន៍ យុទ្ធសាស្ត្រធនធានមនុស្ស គោលនយោបាយ និងនីតិវិធី ព្រមទាំងផ្ដោតលើការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងការសម្រេចបាននូវផែនការរំពឹងទុក ក្នុងបរិបទនៃការប្រកួតប្រជែង។

មុនចូលបម្រើការងារនៅ វ៉ាយ.អិល.ភី លោកធ្លាប់មានបទពិសោធន៍ ការងារនៅតាមគ្រឹះស្ថាន និងស្ថាប័នមួយចំនួនដូចជា៖ ជាស្ថាបនិក និងជា នាយកសាលាអន្តរជាតិប្រាយជ័យប្រីជ (BBIS) ប្រធានគណនេយ្យ-រដ្ឋបាល និង ធនធានមនុស្សនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអភិវឌ្ឍកម្ពុជាជាគ្រូ បង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យជាតិមានជ័យ និងនៅតាមបណ្តាគ្រឹះស្ថានអប់រំឯកជនមួយចំនួនទៀត។ ក្រៅពីនេះលោកក៏ធ្លាប់ធ្វើជាគ្រូបណ្តុះបណ្តាលផ្នែកអប់រំវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រធានផ្នែកលក់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife (Cambodia) plc មន្ត្រីក្នុងកម្មវិធីស្វែងរកម្ចាស់ជំនួយជាមួយអង្គការ Good Neighbors International (Cambodia) និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំយុវជនក្នុងសហគមន៍ ជាមួយសមាគម KYA ផងដែរ។



លោក **សឹង ជិន** បានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំ ផ្នែកបង្រៀនភាសាអង់គ្លេស នៅឆ្នាំ២០១២ ពីសាកលវិទ្យាល័យជាតិមានជ័យ (NMU) ខេត្តបន្ទាយមានជ័យ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដូចជា៖ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានមនុស្ស ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដ៏មានប្រសិទ្ធភាព (LACMS & SICMS) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍផែនការអាជីវកម្ម ការសរសេរគម្រោងសំណើ វគ្គបណ្តុះបណ្តាលអ្នកគ្រប់គ្រងអាជីវកម្ម (MSME) វគ្គស្តង់ដារអាជីវកម្ម និងការជម្រុញទីផ្សារនិងការលក់ វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្របខណ្ឌអាស៊ាន វគ្គ ITC ផ្នែកធានារ៉ាប់រងអាយុជីវិត និងវគ្គបណ្តុះបណ្តាលប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ។

លោក សែ ច័ន្ទ័យ

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **សែ ច័ន្ទ័យ** បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងតួនាទីជាប្រធាននាយកដ្ឋាន លោកទទួលខុសត្រូវលើការងារសំខាន់ៗដូចជា៖ តម្លើងប្រព័ន្ធស្នូលធនាគារ រៀបចំ និងបង្កើតគោលការណ៍ប្រតិបត្តិព័ត៌មានវិទ្យា រៀបចំបណ្តាញNetwork គ្រប់ការិយាល័យព្រមទាំងធ្វើការជ្រើសរើស និងហ្វឹកហ្វឺនបុគ្គលិកព័ត៌មានវិទ្យាក្នុងនាយកដ្ឋាន។ ទន្ទឹមនឹងនេះលោកក៏មានតួនាទីផ្សេងទៀតដូចជា៖ ប្រធានគណកម្មាធិការវាយតម្លៃគុណភាពសាងសង់អគារ និងប្រធានក្រុមគាំទ្រអាជីវកម្ម។



មុនពេលលោកចូលបម្រើការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកធ្លាប់បម្រើការងារផ្នែកព័ត៌មានវិទ្យារយៈពេល ៨ឆ្នាំ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងខេត្តសៀមរាប ដែលធ្លាប់ដឹកនាំគម្រោងជាច្រើនទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំបណ្តាញនៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង សណ្ឋាគារ និងផ្សារទំនើប។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឆ្នាំ២០១៤។ ក្នុងឆ្នាំ២០២១ លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពីទីផ្សារក្នុងវិស័យឌីជីថលជាមួយគម្រោង GIZ SIEM REAP DIGITAL MARKETING និងចូលរួមបណ្តុះបណ្តាលគម្រោង GIZ BATTAMBONG DIGITAL MARKETING។ នៅឆ្នាំ ២០២៣ លោកបានបញ្ចប់ការសិក្សាពីកម្មវិធី NSE1, NSE2, NSE3 ពីក្រុមហ៊ុន Fortinet។

លោក សារិន្ទ វិចិត្រ

មន្ត្រីសវនករជាន់ខ្ពស់នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **សារិន្ទ វិចិត្រ** បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជា មន្ត្រីសវនករជាន់ខ្ពស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍ការងារក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ អស់រយៈពេលជាង ១១ឆ្នាំហើយ ដោយធ្លាប់បម្រើការងារជាមួយធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។



លោក **សារិន្ទ វិចិត្រ** បានឆ្លងកាត់តួនាទីជាច្រើនមុនចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដូចជា៖ ភ្នាក់ងារឥណទានសវនករផ្ទៃក្នុង សវនករភូមិភាគ និងសវនករផ្ទៃក្នុងជាន់ខ្ពស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ទន្ទឹមនឹងនេះលោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ វគ្គបណ្តុះបណ្តាលណែនាំសម្រាប់មន្ត្រីឥណទាន និងសវនករផ្ទៃក្នុងនៅធនាគារអេស៊ីលីដា និងវគ្គបណ្តុះបណ្តាលណែនាំសម្រាប់សវនករភូមិភាគនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

លោក **សារិន្ទ វិចិត្រ** បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ IFA ជំនាញសវនកម្ម និងពន្ធដារ។

លោក មិន ដាន់ណាត

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **មិន ដាន់ណាត** បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម នៅខែវិច្ឆិកា ឆ្នាំ២០២២។ មុនចូលបម្រើការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកមានបទពិសោធន៍រយៈពេល ៩ឆ្នាំ នៅក្នុងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ និងមិនមែនគ្រឹះស្ថានហិរញ្ញវត្ថុ ដោយធ្លាប់បម្រើការងារជាមួយធនាគារ ឌីជីប៊ី ម.ក បម្រើការនៅសាលាអន្តរជាតិញូវយ៉ក និងក្រុមហ៊ុនសេវាអ៊ីនធើណែត (AA Net) ក្នុងតួនាទីជាច្រើនដូចជា៖ ផ្នែកគិតលុយ មន្ត្រីគ្រប់គ្រងឃ្លាំង និងសន្និធិ ជាមន្ត្រីបម្រើសេវាអតិថិជន មន្ត្រី រដ្ឋបាលឥណទាន និងជាមន្ត្រីប្រតិបត្តិតាម។



លោក **មិន ដាន់ណាត** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ក្នុងឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម រៀបចំដោយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ សិក្ខាសាលាស្តីពីការប្រតិបត្តិតាមច្បាប់ស្តីពីការងារ រៀបចំដោយសមាគមន៍សហគ្រិនវ័យ ក្មេង និងវគ្គបណ្តុះបណ្តាលស្តីពីការប្រតិបត្តិច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បច្ចុប្បន្នលោក បានបញ្ចប់សិក្សាវគ្គវិញ្ញាបនបត្រកម្រិត១ “ផ្នែកប្រតិបត្តិតាម” រៀបចំដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)។

លោក សាត់ វេង

ប្រធាននាយកដ្ឋានឥណទាននៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក **សាត់ វេង** បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជាប្រធាននាយកដ្ឋានឥណទាន។ មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍ការងារ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ អស់រយៈពេលជាង ២៣ឆ្នាំ និងធ្លាប់បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសីលានិធិ លីមីតធីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ និងធី&ហ្គ ហ្វាយនែន ភីអិលស៊ី ដោយបានឆ្លងកាត់តួនាទីជាច្រើន ដូចជា៖ ភ្នាក់ងារឥណទាន ប្រធានភ្នាក់ងារឥណទាន ប្រធានសាខា ប្រធានតំបន់ ប្រធាននាយកដ្ឋានប្រតិបត្តិការជំនួយការអគ្គនាយក និងប្រធាននាយកដ្ឋានឥណទាន។

លោក **សាត់ វេង** បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២១។ ទន្ទឹមនឹងនេះ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបានចូលរួមវគ្គបណ្តុះបណ្តាលការងារឥណទាន នៅប្រទេសហ្វីលីពីន ចំនួន ២លើក នៅវិទ្យាស្ថាន CMDI of CARD MRI, Philippine និងធនាគារ CARD BANK, Philippine ។



កញ្ញា សយ សុភ័ក្ត្រ

ប្រធាននាយកដ្ឋានទីផ្សារស្តីទី នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក


កញ្ញា **សយ សុភ័ក្ត្រ** បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជា ប្រធានផ្នែកទីផ្សារ។ មកដល់បច្ចុប្បន្ននេះ កញ្ញាមានបទពិសោធន៍រយៈពេល ៦ឆ្នាំ នៅក្នុងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗដូចជា៖ ធ្លាប់បម្រើការងារជាមួយ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសមាគមមូលនិធិ វ៉ាយ អិល ភី។

កញ្ញា **សយ សុភ័ក្ត្រ** បានឆ្លងកាត់តួនាទីជាច្រើនមុនចូលបម្រើការងារជាមួយ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដូចជា៖ ជាបុគ្គលិកស្ម័គ្រចិត្តនៅក្នុងបណ្ណាល័យសាកលវិទ្យាល័យជាតិមានជ័យ និងជាអ្នកស្ម័គ្រចិត្តធ្វើជាអ្នក រៀបចំកម្មវិធី BarCamp Cambodia in Banteay Meanchey, កម្មវិធីជិះកង់វេរដ្ឋាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គ, Global Entrepreneurship Network Cambodia in Banteay Meanchey។

កញ្ញា **សយ សុភ័ក្ត្រ** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ក្នុងឆ្នាំ ២០២១ នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។ លើសពីនេះ កញ្ញាក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនផងដែរ។



៦. រចនាសម្ព័ន្ធគ្រប់គ្រង



III. ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា

១. ទិដ្ឋភាពនៃសេដ្ឋកិច្ចកម្ពុជា

នៅក្នុងឆ្នាំ២០២៤នេះ ពិភពលោកនៅតែឆ្លងកាត់ឧបសគ្គជាបន្តបន្ទាប់ និងនៅតែបន្តប្រឈមនឹងការអូសបន្លាយដោយសារវិបត្តិភូមិសាស្ត្រនយោបាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ហាម៉ាស់ បញ្ហាវិបត្តិអចលនទ្រព្យ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ សម្ពាធអតិផរណា វឌ្ឍនភាពបច្ចេកវិទ្យា ការផ្លាស់ប្តូរថាមវន្តពាណិជ្ជកម្ម និងការធ្លាក់ចុះនៃតម្រូវការសកល។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍កើនឡើង ១,៧% និងសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍកើនឡើង ៤,២% ហើយសេដ្ឋកិច្ចតំបន់អាស៊ានកើនឡើង ៤,៦% (៤,១% នៅឆ្នាំ២០២៣)។



ទោះបីយ៉ាងណាក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកើនឡើងដោយសម្រេចបានអត្រា ៥,៥% ក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងឆ្នាំ២០២៣ (៥%) និងឆ្នាំ២០២២ (៥,១%) ដែលកំណើននេះត្រូវបានគាំទ្រជាចម្បងដោយការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃវិស័យកម្មន្តសាលកាត់ដេរ និងវិស័យទេសចរណ៍ គួបផ្សំនឹងការបន្តមានកំណើននៃវិស័យកសិកម្ម។ យោងតាមមូលនិធិប្រឹក្សាអន្តរជាតិ (IMF) ដដែលនេះ ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងបន្តមានកំណើនក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៥ ដោយសារកត្តាតម្រូវការពីខាងក្រៅដូចជា៖ ការនាំចេញទំនិញឧស្សាហកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល (ទាំងផ្នែកវាយណាភ័ណ និងមិនមែនវាយណាភ័ណ) បើទោះបីជាវិស័យសំណង់ និងអចលនទ្រព្យមានភាពទន់ខ្សោយក៏ដោយ។

ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងរង្វង់ ៨,៦% ដោយសារកំណើនតម្រូវការខាងក្រៅ ជាពិសេសប្រទេសដៃគូពាណិជ្ជកម្ម។ មួយវិញទៀត វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងបន្តលូតលាស់ក្នុងអត្រាកំណើន ៥,៦% ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសអនុវិស័យសណ្ឋាគារ ភោជនីយដ្ឋាន វិស័យដឹកជញ្ជូន គមនាគមន៍ និងសេវាកម្មគាំទ្រផ្សេងទៀតដូចជាអនុវិស័យលក់ដុំ-រាយ។ ជាមួយគ្នានេះដែរ វិស័យកសិកម្មក៏រំពឹងថានឹងមានកំណើនក្នុងរង្វង់ ១,៣% ក្នុងឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃអនុវិស័យដំណាំ និងការងើបឡើងនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

២. ស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជា



យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ និងសន្ទនីយភាពនៅមានភាពរឹងមាំ ដោយអនុបាតសោធនភាពនៅមានកម្រិតខ្ពស់ដល់ ២២,៥% សម្រាប់ធនាគារ និង២៦,២% សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលខ្ពស់ជាងកម្រិតអប្បបរមាដែលកំណត់ដោយបទប្បញ្ញត្តិ (១៥%) ហើយអនុបាតក្របខណ្ឌសន្ទនីយភាពជាមធ្យមមានអត្រា ១៩២,៤% សម្រាប់ធនាគារពាណិជ្ជ និង១៥០,៤% សម្រាប់គ្រឹះស្ថានមីក្រូទទួលប្រាក់បញ្ញើ ខ្ពស់ជាងកម្រិតអប្បបរមាកំណត់ដោយបទប្បញ្ញត្តិ (១០០%)។ តាមលទ្ធផលនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបង្ហាញភាពធនរបស់ខ្លួននៃការប៉ះទង្គិចធានា និងភាពគ្រប់គ្រាន់នៃការសងប្រាក់រយៈពេលខ្លី ការដកប្រាក់របស់អតិថិជន ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការឥណទានផងដែរ។

គិតត្រឹមចុងឆ្នាំ២០២៤ ទ្រព្យសកម្មរបស់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលមានការកើនឡើង ៧% (ដល់ ៩១,១ ប៊ីលានដុល្លារអាមេរិក)។ សម្ពាធឥណទានសរុបមានកំណើន ៣% (ដល់ ៥៩,៩ ប៊ីលានដុល្លារអាមេរិក) សមតុល្យប្រាក់បញ្ញើសន្សំរបស់អតិថិជនសរុបកើនឡើង ៥,២% (ដល់ ១០ ប៊ីលានដុល្លារអាមេរិក)។ ចំពោះអនុបាតឥណទានមិនដំណើរការបានបន្តកើនឡើងដល់ ៧,៩% សម្រាប់វិស័យធនាគារ និង៩% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើសំវិធានធនគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនក្នុងការបង្ការ និងទប់ទល់លើហានិភ័យឥណទានរបស់ខ្លួន ទោះបីជាលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់ខ្លួនមានការថមថយ ដែលបណ្តាលមកពីការកើនឡើងនៃសំវិធានធនសម្រាប់ឥណទានមិនដំណើរការ និងភាពយឺតនៃកំណើនឥណទានក៏ដោយ។

ការណ៍នេះយើងអាចបញ្ជាក់បានថា ស្ថានភាពប្រព័ន្ធគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែបន្តរក្សាបាននូវភាពរឹងមាំ និងការអភិវឌ្ឍន៍ ព្រមទាំងបានបន្តរួមចំណែកគាំទ្រការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាដែលបានប្រឈមនឹងវិបត្តិជម្ងឺរាល់គ្នាឥតកន្លងមកដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយ-សង្គ្រាមដែលបានអូសបន្លាយកន្លងមករហូតដល់បច្ចុប្បន្ន។

IV. ផលិតផល និងសេវាកម្ម

១. ប្រភេទផលិតផល

បច្ចុប្បន្នគ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបង្កើតផលិតផល និងរបៀបនៃការបង់ប្រាក់ជាច្រើនជម្រើស ដើម្បីបម្រើជូនអតិថិជន ប្រកបដោយភាពបត់បែន ងាយស្រួល និងស្របតាមតម្រូវការរបស់អតិថិជន ដែលមានដូចជា៖



១. ឥណទានក្រុម
២. ឥណទានខ្នាតតូចបំផុត
៣. ឥណទានខ្នាតតូច
៤. ឥណទានខ្នាតមធ្យម
៥. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
៦. ឥណទានបុគ្គលិក
៧. ឥណទានម៉ូតូ
៨. ឥណទានរហ័ស
៩. ឥណទានប្រាក់លៀវត្ប

សម្រាប់របៀបបង់ប្រាក់ គ្រឹះស្ថានមានច្រើនជម្រើសសម្រាប់ផ្តល់ជូនអតិថិជន ដើម្បីអោយស្របទៅនឹងលំហូរសាច់ប្រាក់ និងប្រភេទមុខរបរបស់អតិថិជនដែលមានដូចជា៖

- បង់រំលោះប្រាក់ដើម និងការប្រាក់ប្រចាំខែ
- បង់រំលោះប្រាក់ដើម និងការប្រាក់ថេរប្រចាំខែ
- បង់តែការប្រាក់ប្រចាំខែ និងប្រាក់ដើមសរុបនៅចុងវគ្គ
- បង់តែការប្រាក់ និងប្រាក់ដើមតាមរដូវ
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចង្អុល។




២. ការផ្តល់ឥណទាន និងដលបម្រុងឥណទាន

ក. ការផ្តល់ឥណទាន

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានបានផ្តល់ឥណទានដល់អតិថិជនសរុបចំនួន ៣៧៧នាក់ ដែលមានទឹកប្រាក់សរុបស្មើនឹង ៣.៩៤៩.៦៩៦ ដុល្លារ ដូចមានក្នុងតារាងខាងក្រោម៖


❖ ការបញ្ចេញឥណទានតាមវិស័យ

ល.រ	វិស័យ	ចំនួនអតិថិជន	ចំនួនទឹកប្រាក់
១	កសិកម្ម	១១៩ នាក់	១.២៩៩.២៣៦ ដុល្លារ
២	ជំនួញ និងពាណិជ្ជកម្ម	៥៥ នាក់	៧៥៩.៩៧៣ ដុល្លារ
៣	សេវាកម្ម	២៨ នាក់	៤០៦.២១០ ដុល្លារ
៤	ដឹកជញ្ជូន	៦ នាក់	១៤១.៨៤៧ ដុល្លារ
៥	សាងសង់	១៩ នាក់	២៤៦.៤៨៨ ដុល្លារ
៦	ប្រើប្រាស់ផ្ទាល់ខ្លួន	១៥០ នាក់	១.០៩៥.៩៤១ ដុល្លារ
៧	ផ្សេងៗ	០ នាក់	០ ដុល្លារ
សរុប		៣៧៧ នាក់	៣.៩៤៩.៦៩៦ ដុល្លារ



❖ ការបញ្ចេញឥណទានតាមប្រភេទផលិតផល

ល.រ	ប្រភេទផលិតផល	ចំនួនអតិថិជន	ចំនួនទឹកប្រាក់
១	ឥណទានក្រុម	០ នាក់	០ ដុល្លារ
២	ឥណទានខ្នាតតូចបំផុត	៦ នាក់	៤.៥២២ ដុល្លារ
៣	ឥណទានខ្នាតតូច	១៩២ នាក់	៧៩៣.២៦១ ដុល្លារ
៤	ឥណទានខ្នាតមធ្យម	៨៧ នាក់	២.៤៨៤.១២៥ ដុល្លារ
៥	ឥណទានផ្ទាល់ខ្លួន	៦៨ នាក់	៣៦៤.៩៩៤ ដុល្លារ
៦	ឥណទានបុគ្គលិក	១២ នាក់	៦៧.២៩៤ ដុល្លារ
៧	ឥណទានម៉ូតូ	១ នាក់	៥០០ ដុល្លារ
៨	ឥណទានរហ័ស	១១ នាក់	២៣៥.០០០ ដុល្លារ
៩	ឥណទានប្រាក់បៀវត្ស	០ នាក់	០ ដុល្លារ
សរុប		៣៧៧ នាក់	៣.៩៤៩.៦៩៦ ដុល្លារ




ខ. ផលប៉ះពាល់ធនធាន

គិតត្រឹមចុងឆ្នាំ២០២៤ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក មានអតិថិជនសកម្មសរុបចំនួន ៨៧៧ នាក់ និងមានផលប៉ះពាល់ធនធានសរុបចំនួន ៥.៨៩៧.០៧៧ ដុល្លារ ។


❖ ផលប៉ះពាល់ធនធានតាមវិស័យ

ល.រ	វិស័យ	ចំនួនអតិថិជន	សមតុល្យធនធាន
១	កសិកម្ម	២៤៧ នាក់	១.៥៥១.៤៨៦ ដុល្លារ
២	ជំនួញ និងពាណិជ្ជកម្ម	១៥៥ នាក់	១.២៦៥.២៤៦ ដុល្លារ
៣	សេវាកម្ម	១០៩ នាក់	៨៣០.៨៨៥ ដុល្លារ
៤	ដឹកជញ្ជូន	១១ នាក់	១៥៨.៩១៧ ដុល្លារ
៥	សាងសង់	៥៨ នាក់	៤០០.៧៤០ ដុល្លារ
៦	ប្រើប្រាស់ផ្ទាល់ខ្លួន	២៩៦ នាក់	១.៦៨៦.០៦៩ ដុល្លារ
៧	ផ្សេងៗ	១ នាក់	៣.៧៣៤ ដុល្លារ
សរុប		៨៧៧ នាក់	៥.៨៩៧.០៧៧ ដុល្លារ



❖ ផលប៉ុន្តែសណាទានតាមផលិតផល

ល.រ	ប្រភេទផលិតផល	ចំនួនអតិថិជន	សមតុល្យឥណទាន
១	ឥណទានក្រុម	០ នាក់	០ ដុល្លារ
២	ឥណទានខ្នាតតូចបំផុត	១៨ នាក់	៥.៤៣៧ ដុល្លារ
៣	ឥណទានខ្នាតតូច	៤៨៦ នាក់	១.៤៧២.៨២១ ដុល្លារ
៤	ឥណទានខ្នាតមធ្យម	១៦៧ នាក់	៣.៤២៩.៩៩៩ ដុល្លារ
៥	ឥណទានផ្ទាល់ខ្លួន	១៨៦ នាក់	៨៥៨.៥៣៧ ដុល្លារ
៦	ឥណទានបុគ្គលិក	១៨ នាក់	៦៤.៨៦២ ដុល្លារ
៧	ឥណទានម៉ូតូ	១ នាក់	៤២១ ដុល្លារ
៨	ឥណទានរហ័ស	១ នាក់	៦៥.០០០ ដុល្លារ
៩	ឥណទានប្រាក់បៀវត្ស	០ នាក់	០ ដុល្លារ
សរុប		៨៧៧ នាក់	៥.៨៩៧.០៧៧ ដុល្លារ





៣. សេវាប្តូរប្រាក់

នៅដើមឆ្នាំ២០២៤ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបង្កើតផលិតផលថ្មីមួយទៀត គឺសេវាកម្មប្តូរប្រាក់ ដើម្បីបម្រើជូនអតិថិជន។ សេវាកម្មប្តូរប្រាក់របស់គ្រឹះស្ថានមាន០៣(បី)រូបិយប័ណ្ណគឺ ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។ នៅក្នុងឆ្នាំ២០២៤ គ្រឹះស្ថានបានធ្វើប្រតិបត្តិការប្តូរប្រាក់បានចំនួន ៩.៣៣១ ប្រតិបត្តិការ ដែលមានទឹកប្រាក់(គិតជាដុល្លារ)សរុបចំនួន ៦៩.៦៥៨.៦០៦,៤៥ និងទទួលបានចំណូលសរុប ៥១.៩០២ ដុល្លារ ដូចមានលម្អិតក្នុងតារាងខាងក្រោម៖

❖ ចំនួនប្រតិបត្តិការ និងចំនួនទឹកប្រាក់ នៃប្រតិបត្តិការប្តូរប្រាក់

រយៈពេល	សរុប	មករា-២៤	កុម្ភៈ-២៤	មីនា-២៤	មេសា-២៤	ឧសភា-២៤	មិថុនា-២៤	កក្កដា-២៤	សីហា-២៤	កញ្ញា-២៤	តុលា-២៤	វិច្ឆិកា-២៤	ធ្នូ-២៤
ចំនួនប្រតិបត្តិការ	៩.៣៣១	១៥២	២២៦	៤៥៩	៥៧០	៦៤៧	៨១០	៧៧២	៨៣៤	១.២០១	៩៤២	១.៣១១	១.៤០៧
ខ្មែររៀល	២.៣៣៩	៥៩	៥៩	៥៩	១៣១	១៤០	១៤៣	២០៣	២០៥	២៧៩	២៥២	៤១៥	៣៥៤
ដុល្លារ	២.២៧៤	៥៧	១០៤	១៥៣	១៧៧	១៤៤	១៧៩	២១០	២១៨	២៨០	២១៩	២៦៨	២៦៥
បាតថៃ	៤.៧១៨	៣៦	៦៣	២០៧	២២២	៣៦៣	៤៨៨	៣៥៩	៤១១	៦៤២	៤៧១	៦២៨	៧៨៨
ចំនួនទឹកប្រាក់	៦៩.៦៥៨.៦០៦	៨៥.៤៩០	១១២.៦៩០	២.៣៣៨.១២៥	៤.៣១៥.៧១៥	៥.៦៧៩.៧៧៧	១០.៥០០.០១៤	៥.៩៦៩.៤០៨	៥.៣៤៩.៤៤៩	៩៣០.៥៨៩០	៦.២០០.១៤៧	៩.១៤០.៧៥៦	១០.៦១១.១៤៧
ខ្មែររៀល	១២.០៦៤.៦៨៩	២៥.៧៧២	៣៤.៨៨២	១៩៨.៩១៤	៤៦៩.៧៨២	៥២១.៥៥៣	៨០៤.៦៨៦	១.៤១៦.៩៥០	១.០៩៦.០៦៥	១.៦៦៤.២៧៩	១.២៧៧.៧១៨	២.៩០៥.៨៩៤	១.៦៤៨.១៩៤
ដុល្លារ	៣១.១៣៩.០២១	១៨.៩៩៦	២៩.១៥៩	៩៧៨.៣០៣	២.០០០.១១០	២.៦៩០.២២៦	៥.០១៣.៤៤៤	២.៥៦៥.៦៦៣	២.៤៥១.៨៣៧	៤.២៤៩.៥១១	២.៤៤២.៥៦៤	៣.៩០៥.០៥៦	៤.៧៩៤.១៥៣
បាតថៃ	២៦.៤៥៤.៨៩៦	៤០.៧២២	៥៨.៦៥៩	១.១៦០.៩០៨	១.៨៤៥.៨២២	២.៤៦៧.៩៩៨	៤.៦៨១.៨៨៤	១.៩៨៦.៧៩៥	១.៨០១.៥៤៧	៣.៣៩២.១០០	២.៤៧៩.៨៦៥	២.៣២៩.៨០៥	៤.១៦៨.៧៩៩





៤. ចំណាប់អារម្មណ៍អតិថិជន

លោក មិន ជីវ (ឥណទានខ្នាតតូច)

ខ្ញុំបានស្នើសុំកម្ចីអាជីវកម្មពីគ្រឹះស្ថាន "វ៉ាយ.អិល.ភី" មីក្រូហិរញ្ញវត្ថុ ម.ក នៅក្នុងឆ្នាំ២០២៣ សម្រាប់ជាដើមទុនទៅទិញគ្រឿងសម្ភារអគ្គិសនី ដើម្បីលក់បន្ត ហើយវាគឺជាការវិនិយោគបន្តរបស់ខ្ញុំ។ ខ្ញុំអាចយកមកបំពេញតម្រូវការអាជីវកម្មខ្ញុំបាន និងបានធ្វើឲ្យខ្ញុំមានការរីកចំរើន ហើយលក់ដាច់ច្រើនជាងមុន អាចរកបានប្រាក់ចំណូល ច្រើនសមរម្យជាងមុន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្ញុំឱ្យកាន់តែល្អប្រសើរឡើង។



អ្នកស្រី រឿត សីហា (ឥណទានផ្ទាល់ខ្លួន)

ជាមួយនឹងប្រាក់កម្ចីពី គ្រឹះស្ថាន "វ៉ាយ.អិល.ភី" មីក្រូហិរញ្ញវត្ថុ ម.ក យើងខ្ញុំអាចយកមកបំពេញតម្រូវការផ្ទាល់ខ្លួន សម្រាប់ជាលទ្ធផលគ្រួសារ ហើយពួកយើងអាចប្រើប្រាស់វា សម្រាប់បំពេញការងារបានងាយស្រួលជាងមុន និងមានសុវត្ថិភាពនៅពេលធ្វើដំណើរផ្លូវជិត ឬផ្លូវឆ្ងាយ ។




លោក លី ផែន (ឥណទានផ្ទាល់ខ្លួន)

ក្រោយពីខ្ញុំទទួលបានប្រាក់កម្ចីពីគ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ធ្វើអោយកសិដ្ឋានចិញ្ចឹមគោរបស់ខ្ញុំ មានភាពរីកចម្រើន មានចំនួនគោច្រើនជាងមុន ហើយ អាចពង្រីកកសិដ្ឋានបានកាន់តែធំជាងមុន ប្រាក់ចំណូល របស់ខ្ញុំមានការកើនឡើងមួយចំនួន ដែលអាចធ្វើឲ្យ ជីវភាពគ្រួសាររបស់ខ្ញុំបានល្អប្រសើរឡើង។

អ្នកស្រី ហ៊ុត ឡាន់ (ឥណទានប្រាក់បៀវត្ស)

ជាមួយនឹងកម្ចីប្រាក់បៀវត្សពីគ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ខ្ញុំអាចបំពេញតម្រូវការផ្ទាល់ខ្លួន សម្រាប់សាងសង់លំនៅដ្ឋានបានយ៉ាងសមរម្យ ដើម្បី ឱ្យគ្រួសាររបស់ខ្ញុំរស់នៅប្រចាំថ្ងៃយ៉ាងកក់ក្តៅ។



V. គណៈកម្មាធិការគ្រប់គ្រងគ្រឹះស្ថាន

ក. ក្រុមប្រឹក្សាប្រឹក្សាភិបាល

១. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

សមាសភាព ៖

❖ លោកជំទាវ ម៉ៅ ម៉ាលីយ	ប្រធាន
❖ លោក កែ សួនសុភា	អភិបាល
❖ លោកស្រី កែ សួនសុភី	អភិបាល
❖ លោកស្រី ព្រហ្ម រដ្ឋា	អភិបាល
❖ បណ្ឌិត ឥន យឿន	អភិបាលឯករាជ្យ
❖ លោក លី ឡាយ	អភិបាលឯករាជ្យ

តួនាទី ៖

- កំណត់យុទ្ធសាស្ត្រ និងគោលដៅអាជីវកម្មរបស់គ្រឹះស្ថាន។
- ធ្វើការពិនិត្យលើផែនការប្រចាំឆ្នាំ និងយុទ្ធសាស្ត្រអាជីវកម្មរបស់គ្រឹះស្ថាន។
- អនុម័តលើការជ្រើសរើស ការតែងតាំង ការបញ្ចប់មុខងារអគ្គនាយករបស់គ្រឹះស្ថាន និងការអនុម័តក្របខ័ណ្ឌនៃប្រាក់ឈ្នួលសម្រាប់នាយក ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍តាមប្រភេទ (ក្រុមប្រឹក្សា និងគណៈកម្មាធិការទាំងអស់)។
- ពិនិត្យ និងអនុម័តគោលនយោបាយ សម្រាប់អនុវត្តទូទាំងគ្រឹះស្ថាន។
- បង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុង សម្រាប់វាយតម្លៃ និងតាមដានទៅលើការអនុវត្តរបស់គ្រឹះស្ថាន ដើម្បីធានាថាហានិភ័យទាំងអស់គ្រប់គ្រង។

ការប្រជុំ ៖

នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលបានធ្វើការប្រជុំចំនួន ២ដង (ដោយផ្ទាល់មុខ) ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើការពិនិត្យពិភាក្សា និងសម្រេចការងារមួយចំនួនខាងក្រោម៖

- ធ្វើការតាមដានផែនការសកម្មភាពដែលបានដាក់ចេញ។
- ធ្វើការពិនិត្យលើរបាយការណ៍អំពីវឌ្ឍនភាពប្រចាំខែរបស់គ្រឹះស្ថាន។
- ពិនិត្យ និងសម្រេចជ្រើសរើសក្រុមហ៊ុនសវនកម្មខាងក្រៅ សម្រាប់ឆ្នាំ២០២៤។
- ពិនិត្យ និងសម្រេចផែនការអាជីវកម្មឆ្នាំ២០២៥ និងផែនការរំកិល៥ឆ្នាំ (២០២៦-២០៣០)។
- ពិនិត្យ និងសម្រេចលើរបាយការណ៍សវនកម្មខាងក្រៅឆ្នាំ២០២៤។
- ពិនិត្យ និងសម្រេចលើការវាយតម្លៃលទ្ធផលការងារបុគ្គលិកប្រចាំឆ្នាំ ២០២៤។
- ពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្ម លើគោលការណ៍ហិរញ្ញវត្ថុ គោលការណ៍ឥណទាន និងគោលការណ៍ធនធានមនុស្ស។
- ពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្ម លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុទានភេរកម្ម។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាសភាព ៖

❖ លោក ឥន យឿន	ប្រធាន
❖ លោកស្រី ព្រហ្ម រដ្ឋា	សមាជិក
❖ លោកអគ្គនាយក	សមាជិក
❖ លោកអគ្គនាយករង	សមាជិក
❖ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	សមាជិក
❖ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ	លេខាធិការ

តួនាទី ៖

- ជួយក្រុមប្រឹក្សាភិបាលក្នុងការកែប្រែយុទ្ធសាស្ត្រ បេសកកម្មឱ្យទៅជាប្រតិបត្តិកម្មដែលអាចទទួលយកបាន សមស្រប និងកម្រិតហានិភ័យទាំងអស់ដែលគ្រឹះស្ថានប្រឈម ចំពោះវិសាលភាពនៃការសម្របសម្រួលត្រូវបានរាប់បញ្ចូលដោយមិនមានការកំណត់ទំហំ ដូចជាហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យប្រតិបត្តិការ ហានិភ័យសេដ្ឋកិច្ច និងទីផ្សារ។
- ធានាឱ្យមានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើមុខងារគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការក៏ដូចជាយុទ្ធសាស្ត្រ នីតិវិធី និងវិធានការត្រួតពិនិត្យដែលសមស្របដោយឯករាជ្យលើគ្រប់សកម្មភាព និងប្រតិបត្តិការរបស់គ្រឹះស្ថាន វ៉ាយ.អិល.ភី។
- ពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលើក្របខណ្ឌគ្រប់គ្រងហានិភ័យ ក្របខណ្ឌអភិបាលកិច្ច រួមទាំងភាពសមស្របលើប្រសិទ្ធភាព ដោយឯករាជ្យភាពនៃការគ្រប់គ្រងហានិភ័យ។
- ពិនិត្យ និងផ្តល់ជាអនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័តលើគោលនយោបាយគ្រប់គ្រងហានិភ័យ របស់គ្រឹះស្ថាន ដូចជាការកំណត់អត្តសញ្ញាណហានិភ័យ ការវាយតម្លៃលើហានិភ័យ ការតាមដានលើហានិភ័យ និងការរាយការណ៍អំពីហានិភ័យសំខាន់ៗ ដែលអាចកើតឡើង និងធ្វើអោយមានផលពិបាកលើដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថាន វ៉ាយ.អិល.ភី។
- ត្រួតពិនិត្យការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិការវិធានច្បាប់ និងបទប្បញ្ញត្តិនីមួយៗ។
- ធ្វើការណែនាំដល់ការគ្រប់គ្រងប្រតិបត្តិក្នុងការអនុវត្តតាមក្របខណ្ឌគ្រប់គ្រងហានិភ័យ ធ្វើការកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់។

ការប្រជុំ ៖

- ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការបានធ្វើការត្រួតពិនិត្យ លើការងារសំខាន់ៗ មានដូចជា៖
- បានត្រួតពិនិត្យ និងផ្តល់ជាអនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តចុងក្រោយលើផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៥។
 - បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលការណ៍គ្រប់គ្រងហានិភ័យ ការគ្រប់គ្រងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
 - បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលការណ៍គ្រប់គ្រងហានិភ័យឥណទាន។

- ពិនិត្យ និងតាមដានលើរបាយការណ៍គ្រប់គ្រងហានិភ័យ និងរបាយការណ៍ប្រតិបត្តិតាមប្រចាំខែ។
- ពិនិត្យតាមដានលើរបាយការណ៍គ្រប់គ្រងហានិភ័យឥណទានប្រចាំខែ។
- ពិនិត្យ វិភាគលើផលប៉ះពាល់នៃសេណារីយ៉ូហានិភ័យ ដែលអាចកើតឡើងលើតារាងតុល្យការរបាយការណ៍ចំណេញ-ខាត និងអនុបាតប្រុងប្រយ័ត្ន ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
- បានពិនិត្យលើរបាយការណ៍ប្រតិបត្តិតាម និងបានទទួលរបាយការណ៍វិភាគអំពីប្រភេទប្រតិបត្តិការដែលគួរឱ្យសង្ស័យក្នុងរង្វង់គ្រឹះស្ថាន។
- ពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្ម ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុទានភារកម្ម។

៣. គណៈកម្មាធិការសវនកម្ម

សមាសភាព ៖

❖ លោក លី ឡាយ	ប្រធាន
❖ លោកស្រី កែ ស្កនសុភី	សមាជិក
❖ លោកអគ្គនាយក	សមាជិក
❖ លោកអគ្គនាយករង	សមាជិក
❖ ប្រធាននាយកដ្ឋានឥណទាន	សមាជិក
❖ ប្រធាននាយកដ្ឋានសវនករផ្ទៃក្នុង	លេខាធិការ

តួនាទី ៖

- គណៈកម្មាធិការសវនកម្ម ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដើម្បីតាមដាន និងត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង សវនកម្មផ្ទៃក្នុង និងសេវាកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ។
- ពិនិត្យឡើងវិញនូវកម្មវិធីសវនកម្មផ្ទៃក្នុង ដើម្បីធានានូវការសម្របសម្រួលរវាងសវនករផ្ទៃក្នុង និងឯករាជ្យ ហើយធានាថាមុខងាររបស់សវនកម្មផ្ទៃក្នុងមានលក្ខណៈគ្រប់គ្រាន់ និងមានគោលជំហរត្រឹមត្រូវនៅក្នុងគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ហើយត្រូវបានត្រួតពិនិត្យ និងតាមដាននូវប្រសិទ្ធភាពនៃមុខងារ របស់សវនកម្មផ្ទៃក្នុង។
- ធានាថាព័ត៌មាន ដែលបានផ្តល់ជូនដល់សាធារណជន និងធនាគារជាតិនៃកម្ពុជា មានភាពច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន។
- ធានាថាសវនករផ្ទៃក្នុងធ្វើសវនកម្មជាទៀងទាត់ នូវវិធីសាស្ត្រគណនេយ្យកត់ត្រា និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងការរំពឹងទុកនៃបទប្បញ្ញត្តិ និងក្រុមប្រឹក្សាភិបាល។
- វាយតម្លៃ ត្រួតពិនិត្យ និងអនុម័ត ទៅលើគោលនយោបាយសវនកម្មផ្ទៃក្នុង នីតិវិធី និងផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ជាពិសេសប្រព័ន្ធសម្រាប់វាស់តាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ឱ្យមានភាពស៊ីសង្វាក់គ្នា និងផ្តល់អនុសាសន៍នូវចំណុចខ្វះខាត។
- ពិនិត្យ ផ្តល់យោបល់ និងវាយតម្លៃលើលក្ខណៈសម្បត្តិ និងឯករាជ្យភាពរបស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យខាងក្រៅ) ដែលគ្រឹះស្ថាន វ៉ាយ.អិល.ភី ធ្វើការជ្រើសរើសក្នុងការធ្វើសវនកម្មប្រចាំឆ្នាំ។

- ជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើការអនុវត្តស្តីពីគោលនយោបាយគណនេយ្យ និងការរៀបចំរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងធានាឱ្យបាននូវប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង។
- ត្រួតពិនិត្យលើការប្រតិបត្តិតាម គោលការណ៍នីតិវិធី បទប្បញ្ញត្តិច្បាប់ជាធរមាន។

ការប្រជុំ ៖ ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំចំនួន២ដង លើកទី១ នៅខែមិថុនា និងលើកទី២ នៅខែធ្នូ ដោយបានធ្វើការត្រួតពិនិត្យលើដំណើរការការងារសំខាន់ៗ មានដូចជា៖

- បានត្រួតពិនិត្យ អនុម័ត និងស្នើក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តចុងក្រោយលើរបាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០២៣។
- បានត្រួតពិនិត្យ និងអនុម័តរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ២០២៤ ដើម្បីដាក់ជូនធនាគារជាតិនៃកម្ពុជា។
- បានត្រួតពិនិត្យរបាយការណ៍សវនកម្មផ្ទៃក្នុង និងការវិភាគនិស្តាការ ឬហេតុការណ៍នានា។
- បានត្រួតពិនិត្យ និងអនុម័តលើផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០២៥។
- បានពិភាក្សា និងអនុម័តជ្រើសរើសក្រុមហ៊ុនសវនកម្មខាងក្រៅ សម្រាប់ប្រចាំឆ្នាំ២០២៥-២០២៦ និងលើកសំណើជូនក្រុមប្រឹក្សាភិបាល។
- បានត្រួតពិនិត្យប្រចាំឆ្នាំនូវគោលការណ៍ផ្សេងៗ គោលការណ៍សវនកម្ម គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង និងគោលការណ៍ណែនាំទូទៅ។

ខ. កម្រិតគណៈគ្រប់គ្រង

១. គណៈកម្មាធិការប្រតិបត្តិ

សមាសភាព ៖

❖ លោក អគ្គនាយក	ប្រធាន
❖ លោក អគ្គនាយករង	សមាជិក
❖ ប្រធាននាយកដ្ឋានឥណទាន	សមាជិក
❖ ប្រធាននាយកដ្ឋានធនធានមនុស្ស	សមាជិក
❖ នាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក
❖ នាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	សមាជិក
❖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង	សមាជិក
❖ នាយកដ្ឋានទីផ្សារ	សមាជិក
❖ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម	សមាជិក និងលេខាធិការតំណាង

តួនាទី ៖

- អនុម័តលើបញ្ជាផ្ទៃកិច្ចសំខាន់ៗ ស្របតាមយុទ្ធសាស្ត្រដែលបានអនុម័ត និងក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលចាត់តាំងដោយក្រុមប្រឹក្សាភិបាល។
- ពិនិត្យលើគោលនយោបាយធនធានមនុស្ស និងក្របខណ្ឌការងារគ្រឹះស្ថាន។
- ពិនិត្យ និងធ្វើសំណើទៅក្រុមប្រឹក្សាភិបាល ដើម្បីដាក់ ដំណើរការផលិតផល និងសេវាកម្មថ្មីៗ។

- ពិនិត្យ និងតាមដានការអនុវត្តហិរញ្ញវត្ថុរបស់អាជីវកម្ម និងស្នើធានាការកែតម្រូវតាមតម្រូវការ ដើម្បីឱ្យស្របតាមគោលដៅដែលកំណត់។
- ពិនិត្យ និងតាមដានការអនុវត្តឥណទាន និងផលបត្រឥណទានហើយស្នើឱ្យមានសកម្មភាព កែតម្រូវតាមតម្រូវការ ដើម្បីឱ្យស្របតាមគោលបំណងដែលបានកំណត់។
- ពិនិត្យ និងតាមដានវឌ្ឍនភាពលើផែនការសកម្មភាព ដែលមានផលប៉ះពាល់យ៉ាងសំខាន់លើ ដំណើរការហិរញ្ញវត្ថុ និង/ឬប្រសិទ្ធភាពប្រតិបត្តិការរបស់គ្រឹះស្ថាន និងចាត់វិធានការកែតម្រូវ ដើម្បីធានាថាផែនការ សម្រេចបានតាមគោលបំណងដែលបានកំណត់។
- ពិនិត្យ និងតាមដានហានិភ័យដែលកំពុងកើតមាននៅក្នុងទីផ្សារ ការផ្លាស់ប្តូរនាពេលខាងមុខ នៅក្នុងបរិយាកាសបទប្បញ្ញត្តិ និងនិន្នាការនៅក្នុងឧស្សាហកម្មគ្រឹះស្ថានហិរញ្ញវត្ថុ។

ការប្រជុំ ៖ នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការប្រតិបត្តិបានរៀបចំការប្រជុំប្រចាំសប្តាហ៍ចំនួន ៤៨លើក ដោយបាន ពិនិត្យលើលទ្ធផលការងារ ពិនិត្យលើផែនការសកម្មភាពការងារ ពិនិត្យដោះស្រាយបញ្ហាដែលបាន ជួបប្រទះ និងពិភាក្សា ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗសម្រាប់អនុវត្ត។

២. គណៈកម្មាធិការធនធានមនុស្ស

សមាសភាព ៖

- | | |
|---|-----------------|
| ❖ អគ្គនាយករង | ប្រធាន |
| ❖ ប្រធាននាយកដ្ឋានធនធានមនុស្ស | អនុប្រធាន |
| ❖ ប្រធាននាយកដ្ឋានឥណទាន | សមាជិក |
| ❖ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល | សមាជិក |
| ❖ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង | អ្នកអង្កេតការណ៍ |

តួនាទី ៖

- កំណត់លក្ខណៈសម្បត្តិរបស់បុគ្គលដែលអាចមានគុណវុឌ្ឍិគ្រប់គ្រាន់ ក្នុងការធ្វើជាបុគ្គលិក ថ្នាក់ដឹកនាំ ឬអាចត្រូវបានតែងតាំងជាថ្នាក់ដឹកនាំជាន់ខ្ពស់ដោយអនុលោមទៅតាមលក្ខណៈ វិនិច្ឆ័យដែលមាននៅក្នុងគោលការណ៍ និងផ្តល់ជាអនុសាសន៍ជូនដល់ក្រុមប្រឹក្សាភិបាល ស្តីពី ការតែងតាំង ឬដកចេញពីតំណែង។
- អនុវត្តនូវការវាយតម្លៃការងាររបស់បុគ្គលិក ថ្នាក់ដឹកនាំរបស់អង្គភាព នាយកដ្ឋាន និងសាខា។
- បង្កើតជាទម្រង់ស្តង់ដាររួម សម្រាប់កំណត់គុណវុឌ្ឍិ លក្ខណៈសម្បត្តិវិជ្ជមាន របស់ថ្នាក់ដឹកនាំ ដែលអាចដឹកនាំប្រកបដោយប្រសិទ្ធភាព។
- សិក្សា និងពិនិត្យឡើងវិញនូវគោលការណ៍ធនធានមនុស្ស គោលការណ៍ប្រតិបត្តិ និងនីតិវិធីនានា ផ្នែកធនធានមនុស្ស ក៏ដូចជាពិនិត្យមើលឡើងវិញនូវការគណនា និងការរៀបចំកម្រិតប្រាក់ បៀវត្សរបស់បុគ្គលិកថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំប្រតិបត្តិ និងថ្នាក់គ្រប់គ្រងផ្សេងៗទៀត ដែលជាកម្មវត្ថុសំខាន់ៗ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។
- ពិនិត្យ និងតាមដានការអនុវត្តគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងធនធានមនុស្ស ដើម្បី ធ្វើឱ្យប្រាកដថាត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
- ពិនិត្យ និងតាមដាននូវរាល់បញ្ហាធនធានមនុស្សដែលអាចកើតមានឡើងក្នុងគ្រឹះស្ថាន និង ស្វែងរកដោះស្រាយ ដើម្បីសម្រេចបានតាមផែនការកំណត់ និងទាន់ពេលវេលា។

ការប្រជុំ ៖ គណៈកម្មាធិការធនធានមនុស្សបានរៀបចំការប្រជុំចំនួន ៤ លើក ក្នុងឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើការងារមួយចំនួនដូចជា៖ ការជ្រើសរើស និងតែងតាំងបុគ្គលិក ការវាយតម្លៃបុគ្គលិក ការតម្លើង និងការបញ្ចុះឋានៈបុគ្គលិក ការលើកទឹកចិត្ត និងការដាក់ទោសពិន័យបុគ្គលិក។ លើសពីនេះ គណៈកម្មាធិការក៏បានប្រជុំពិនិត្យ និងអនុម័តលើគោលការណ៍ និងនីតិវិធីមួយចំនួនផងដែរដូចជា៖ ធ្វើបច្ចុប្បន្នភាពគោលការណ៍ធនធានមនុស្ស, រៀបចំគោលការណ៍ប្រតិបត្តិធនធានមនុស្ស គោលការណ៍ប្រតិបត្តិស្តីពីតួនាទីនិងទំនួលខុសត្រូវរបស់បុគ្គលិក, គោលការណ៍ប្រតិបត្តិស្តីពីការផ្ទេរសិទ្ធិអំណាច, នីតិវិធីក្នុងការរៀបចំជួលឡាន និងម៉ូតូ, និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថាន។

៣. គណៈកម្មាធិការឥណទាន

ដើម្បីធានាសុវត្ថិភាពឥណទាន និងកាត់បន្ថយហានិភ័យឥណទាន គ្រឹះស្ថានបានបង្កើតគណៈកម្មការឥណទានដែលមានដូចខាងក្រោម៖

សមាសភាព ៖

- | | |
|---|------------------------|
| ❖ អគ្គនាយករង | ប្រធាន |
| ❖ ប្រធាននាយកដ្ឋានឥណទាន | អនុប្រធាន |
| ❖ ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិតាម | សមាជិក |
| ❖ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល | សមាជិក |
| ❖ ប្រធានផ្នែកវិភាគ និងវាយតម្លៃឥណទាន | សមាជិក និងជាលេខាតំត្រា |
| ❖ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង | អ្នកអង្កេតការណ៍ |

តួនាទី ៖

- ពិនិត្យ និងអនុម័តឥណទានដែលស្ថិតនៅក្នុងទំហំនៃសិទ្ធិអនុម័តរបស់ខ្លួន។
- ពិនិត្យ កែសម្រួល និងអភិវឌ្ឍផលិតផលឥណទាន។
- ពិនិត្យ និងអនុម័តលើគោលការណ៍ឥណទាន, គោលការណ៍ប្រតិបត្តិ, ទម្រង់ឥណទាន, និងនីតិវិធីឥណទាន។
- ពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទីផ្សារឥណទាន និងហានិភ័យឥណទាន។
- ពិនិត្យ និងតាមដានលើបរិមាណ និងគុណភាពឥណទាន។
- ពិនិត្យកែសម្រួល និងសម្រេចលើផលិតផលថ្មីដែលស្នើសុំបង្កើតដោយនាយកដ្ឋានឥណទាន។
- វិភាគកម្រិតហានិភ័យ និងអនុលោមតាមភាពស្របច្បាប់នៃការផ្តល់ឥណទាន។

ការប្រជុំ ៖ នៅក្នុងឆ្នាំ២០២៤ គណៈកម្មការឥណទានបានរៀបការប្រជុំឥណទានចំនួន ៨៨ លើក ដើម្បីពិនិត្យ និងអនុម័តលើការងារមួយចំនួនដូចជា៖ ពិនិត្យ កែសម្រួល និងអនុម័តគោលការណ៍ឥណទាន, គោលការណ៍ប្រតិបត្តិឥណទាន, នីតិវិធីវាយតម្លៃឥណទាន និងសម្រេចអនុម័តផ្តល់ឥណទានចំនួន ៣៧៧ អតិថិជន គិតជាសាច់ប្រាក់ ៣.៩៤៩.៦៩៦ ដុល្លារ។

៤. គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

សមាសភាព ៖

❖ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	ប្រធាន
❖ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា	អនុប្រធាន
❖ ប្រធាននាយកដ្ឋានឥណទាន	សមាជិក
❖ ប្រធាននាយកដ្ឋានធនធានមនុស្ស	សមាជិក
❖ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ	សមាជិក
❖ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង	អ្នកអង្កេតការណ៍

តួនាទី ៖

- ពិនិត្យឡើងវិញលើការវាស់វែងការអនុវត្តព័ត៌មានវិទ្យា និងការរួមចំណែករបស់ព័ត៌មានវិទ្យា ដល់អាជីវកម្ម។
- ផ្តល់អនុសាសន៍អំពីផលិតផលហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់នូវការណែនាំទាក់ទងនឹងស្តង់ដារ បច្ចេកវិទ្យា និងការអនុវត្តហើយថែមទាំងធានាថាការវាយតម្លៃភាពងាយរងគ្រោះនៃបច្ចេក វិទ្យាថ្មីត្រូវបានអនុវត្ត។
- ធានាការអនុលោមតាមតម្រូវការ បទប្បញ្ញត្តិ និងច្បាប់ដោយផ្ទៀងផ្ទាត់ការអនុលោមតាម បទដ្ឋានបច្ចេកវិទ្យា និងគោលការណ៍ណែនាំ។
- គណៈកម្មាធិការត្រូវពិនិត្យ ឬពិភាក្សាតាមគោលការណ៍របស់គ្រឹះស្ថាន ឱ្យសមស្របនឹងឯកសារ អភិបាលកិច្ចផ្សេងទៀតទាក់ទងនឹងបច្ចេកវិទ្យា រួមទាំងគុណភាព និងប្រសិទ្ធភាពនៃសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងភាពធន់នៃអាជីវកម្មតាមយុទ្ធសាស្ត្រដែលបានគ្រោងទុក។
- ពិនិត្យមើលវឌ្ឍនភាពនៃគម្រោងព័ត៌មានវិទ្យា ដោយប្រៀបធៀបរបាយការណ៍ស្ថានភាព គម្រោងជាមួយផែនការ វាយតម្លៃសំណើគម្រោងព័ត៌មានវិទ្យា និងការអនុវត្ត ឬបញ្ចប់វា ការវិភាគ ដោយផ្អែកលើភាពជោគជ័យ ភាពបរាជ័យរបស់គម្រោង និងវាយតម្លៃផលប៉ះពាល់នៃការកែប្រែ ឬការផ្លាស់ប្តូរនៅក្នុងផែនការ។
- ដំណើរការដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃតម្រូវការប្រព័ន្ធព័ត៌មានវិទ្យានាពេលអនាគត។ ត្រូវប្រាកដថាគោលនយោបាយ និងផែនការរបស់ព័ត៌មានវិទ្យាស្របតាមអាណត្តិ និងផែនការ អាជីវកម្មរបស់គ្រឹះស្ថាន ដោយអនុលោមតាមស្តង់ដារសវនកម្មខាងក្នុង និងខាងក្រៅ អនុលោមតាមគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាលដែលមានស្រាប់ និងស្តង់ដារ គ្រប់គ្រងហានិភ័យដែលប្រសើរឡើង។

ការប្រជុំ ៖

នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការបានរៀបចំប្រជុំចំនួន ៣ដង ដើម្បីពិនិត្យ និងអនុម័តកិច្ចការមួយ ចំនួនដូចជា៖ ពិនិត្យ និងអនុម័តលើការជ្រើសរើសទិញប្រព័ន្ធធនាគារស្តុលដើម្បីអនុវត្តប្រតិបត្តិការប្តូរ ប្រាក់ ត្រួតពិនិត្យ និងអនុម័តលើគោលការណ៍ព័ត៌មានវិទ្យា ពិនិត្យលើហានិភ័យទាក់ទងនឹងបច្ចេក វិទ្យាព័ត៌មាន ពិនិត្យលើហានិភ័យនៃការទំនាក់ទំនងតាមប្រព័ន្ធសង្គម និងតាមសារអេឡិចត្រូនិច កំណត់ស្តង់ដារនៃការប្រើប្រាស់ឧបករណ៍គ្រឿងអេឡិចត្រូនិក និងការពិភាក្សាពីលទ្ធភាព នៃការ បង្កើតឲ្យមានជាមជ្ឈមណ្ឌលទិន្នន័យបំរុងជាដើម។

៥. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

សមាសភាព ៖

❖ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម	ប្រធាន
❖ ប្រធាននាយកដ្ឋានឥណទាន	អនុប្រធាន
❖ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក
❖ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	សមាជិក
❖ ប្រធាននាយកដ្ឋានធនធានមនុស្ស	សមាជិក
❖ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង	អ្នកអង្កេតការណ៍

តួនាទី ៖

- បង្កើតយុទ្ធសាស្ត្រ និងកំណត់គោលការណ៍សម្រាប់ការការពារ ការគ្រប់គ្រងហានិភ័យ តាមប្រភេទនៃហានិភ័យនីមួយៗរបស់គ្រឹះស្ថាន ដោយផ្អែកលើការកំណត់អត្តសញ្ញាណហានិភ័យ ការវិភាគ ការវាយតម្លៃហានិភ័យ ការធ្វើចំណាត់ថ្នាក់អាទិភាពហានិភ័យ ដំណើរការកាត់បន្ថយហានិភ័យ ការត្រួតពិនិត្យ និងការវាយការណ៍ហានិភ័យ។
- ធ្វើការពិនិត្យឡើងវិញនូវបញ្ហាដែលបានលើកឡើងដោយសវនកម្មផ្ទៃក្នុង ដែលប៉ះពាល់ដល់ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ។
- តាមដានបញ្ហាដែលកំពុងកើតមាន និងនិន្នាការទាក់ទងនឹងការគ្រប់គ្រងហានិភ័យ។
- ធ្វើការពិនិត្យមើលការឆ្លើយតបរបស់អ្នកគ្រប់គ្រងចំពោះអនុសាសន៍របស់សវនករនៃគ្រឹះស្ថានថាត្រូវបានទទួលយកដើម្បីកែតម្រូវ។
- ផ្តល់អនុសាសន៍ទៅអគ្គនាយកអំពីហានិភ័យដែលមានសក្តានុពល និងរាយការណ៍ជូនប្រធានក្រុមប្រឹក្សាភិបាល។

ការប្រជុំ ៖ នៅឆ្នាំ២០២៤ គណៈកម្មាធិការបានធ្វើការប្រជុំចំនួន ២លើក ដោយប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃលើហានិភ័យរបស់គ្រឹះស្ថានទាំងមូលដូចជា៖ ពិនិត្យលើសូចនាករហានិភ័យសំខាន់ ពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ។ គណៈកម្មាធិការក៏បានប្រជុំពិនិត្យ វាយតម្លៃ និងកំណត់ការគ្រប់គ្រងលើហានិភ័យនៃបញ្ហាដែលបានរកឃើញដោយសវនកម្មផ្ទៃក្នុង (Audit finding issues)។

VI. ការគ្រប់គ្រងហានិភ័យ

១. ចរាសម្ព័ន្ធការគ្រប់គ្រងហានិភ័យ

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ទទួលស្គាល់ថាការគ្រប់គ្រងហានិភ័យវាជាធាតុមួយ និងដើរតួយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ ដើម្បីកែលម្អគុណភាពគ្រប់គ្រងដំណើរការរបស់គ្រឹះស្ថាន និងជាគាំទ្រដើម្បីឱ្យគ្រឹះស្ថានសម្រេចបានទៅតាមផែនការយុទ្ធសាស្ត្រ និងគោលដៅរបស់ខ្លួន ហើយធានាថាសកម្មភាពអាជីវកម្មស្ថិតក្នុងបរិយាកាសប្រកបដោយវឌ្ឍនភាព ការគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងក្នុង និងខាងក្រៅ។

រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថាន ត្រូវបានកំណត់ និងរៀបចំឡើងដោយអនុវត្តស្របទៅតាម ស្តង់ដារនៃខ្សែបន្ទាត់ការពារទាំង៣ថ្នាក់ ដោយបន្ទាត់ការពារនីមួយៗមានតួនាទី និងទំនួលខុសត្រូវទៅតាមជំនាញ រៀងៗខ្លួន ដូចខាងក្រោម៖

- ❶ **បន្ទាត់ការពារទី១:** សំដៅផ្នែកប្រតិបត្តិការអាជីវកម្មដែលជាម្ចាស់ហានិភ័យផ្ទាល់។ ពួកគេទទួលយក និង គ្រប់គ្រងរាល់ប្រភេទហានិភ័យទាំងអស់ដែលអាចកើតមានឡើងក្នុងពេលធ្វើប្រតិបត្តិ ការអាជីវកម្មរបស់គ្រឹះស្ថាន។
- ❷ **បន្ទាត់ការពារទី២:** សំដៅដល់ផ្នែកគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិតាមដែលទទួលខុសត្រូវក្នុងការ គ្រប់គ្រងហានិភ័យក្នុងគ្រឹះស្ថានទាំងមូលព្រមទាំងបញ្ហាប្រតិបត្តិតាមនានាដែលរួមមាន៖ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគាំទ្រដល់កម្មភាពភេរវកម្ម។ ផ្នែក គ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គឺជាផ្នែកឯករាជ្យហើយផ្នែកទាំងពីរនេះត្រូវរាយ ការណ៍ដោយផ្ទាល់ទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ។
- ❸ **បន្ទាត់ការពារទី៣:** សំដៅដល់ផ្នែកសវនកម្មផ្ទៃក្នុងដែលមានតួនាទី និងទំនួលខុសត្រូវចម្បងៗ រួមមាន៖ ការចុះធ្វើសវនកម្មទូទៅ និងសវនកម្មដែលផ្អែកលើកត្តាហានិភ័យ ដើម្បីពិនិត្យមើល ឡើងវិញ និងផ្តល់ការធានាជូនចំពោះក្រុមប្រឹក្សាភិបាល។ ដោយធ្វើឱ្យប្រាកដថា ក្របខ័ណ្ឌអភិបាលកិច្ចទាំងមូលរួមមាន៖ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងគោលដៅរបស់គ្រឹះស្ថាន គឺត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងសមស្របតាម ការយល់ព្រមរបស់ក្រុមប្រឹក្សាភិបាល។ ផ្នែកសវនកម្មផ្ទៃក្នុងក៏ត្រូវធានាផងដែរថារាល់ គោលការណ៍ នីតិវិធី ដែលមានស្រាប់ត្រូវបានអនុវត្ត ហើយគោរពតាមបន្ទាត់ការពារ ថ្នាក់ទី១ និងថ្នាក់ទី២។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើងដើម្បីធ្វើការត្រួតពិនិត្យរាល់ហានិភ័យរបស់គ្រឹះស្ថាន ហើយត្រូវធានាឱ្យមានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើមុខងារគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ ក៏ដូចជាយុទ្ធសាស្ត្រ នីតិវិធី និងវិធានការត្រួតពិនិត្យដែលសមស្របដោយឯករាជ្យលើគ្រប់សកម្មភាព ប្រតិបត្តិការ របស់គ្រឹះស្ថាន និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលើក្របខណ្ឌគ្រប់គ្រងហានិភ័យ ក្របខណ្ឌ អភិបាលកិច្ច រួមទាំងភាពសមស្របលើប្រសិទ្ធភាពគ្រប់គ្រងហានិភ័យ។ គណៈកម្មាធិការនេះមានសមាសភាពដូច ខាងក្រោម៖

លោក ឥន យឿន	ប្រធាន
លោកស្រី ព្រហ្ម រដ្ឋា	សមាជិក
លោកអគ្គនាយក	សមាជិក
លោកអគ្គនាយករង	សមាជិក
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	សមាជិក
ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ	លេខាធិការ

២. ប្រភេទហានិភ័យ

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានយកចិត្តទុកដាក់បំផុតទៅលើហានិភ័យសំខាន់ៗដែលអាច កើតឡើងនាំឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្នុងអំឡុងពេលដំណើរការ និងអាចធ្វើឱ្យមានការខាតបង់ដល់គ្រឹះស្ថាន។

ហានិភ័យសំខាន់ៗដែលគ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងមានដូចខាងក្រោម៖

ហានិភ័យវិស័យសេដ្ឋកិច្ច

ហានិភ័យសេដ្ឋកិច្ច គឺជាបម្រែបម្រួល អត្រាការប្រាក់ អត្រាប្តូរប្រាក់ ទីផ្សារ អតិផរណា បច្ចេកវិទ្យា និងនយោបាយ ដែលឱ្យប៉ះពាល់ទៅដល់លក្ខខណ្ឌតម្រូវការ និងការផ្គត់ផ្គង់ទៅតាមវិស័យនីមួយៗ។

បើងាកមកមើលប្រទេសកម្ពុជាយើងវិញ គឺមានវិស័យសំខាន់ចំនួនបីដែល ប្រទេសកម្ពុជាពឹងផ្អែក ហើយវិស័យនីមួយៗក៏មានភាពងាយរងផលប៉ះពាល់ទៅ តាមស្ថានភាពផ្សេងៗខ្លួន ដូចជា៖ **វិស័យទេសចរណ៍** ដែលបានរងផលប៉ះពាល់ដោយបញ្ហាចលនានយោបាយនៅ ក្នុងតំបន់អំពើភ័យខ្លាច និងភាពប្រែប្រួលស្ថានភាពសេដ្ឋកិច្ចសកលដែលភាគច្រើនស្ថិតនៅក្រៅការគ្រប់គ្រង របស់ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថាននៅតែបន្តដំណើរទៅមុខ ដើម្បីត្រៀមខ្លួនចូលរួមស្តារឡើង វិញឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌទូទាត់ ការផ្តល់ហិរញ្ញវត្ថុដោយ យកចិត្តទុកដាក់។ វិស័យដែលនាំមុខមួយទៀតគឺ **ឧស្សាហកម្មកាត់ដេរ** ដែលបច្ចុប្បន្នកំពុងមានដំណើរការឡើង វិញជាបន្តបន្ទាប់ ទោះបីនៅមានបញ្ហាទីផ្សារ ការនាំចេញ និងខ្វះខាតវត្ថុធាតុដើមក្នុងការផលិតជាដើម។ គ្រឹះស្ថាន នឹងធ្វើការផ្តល់ឥណទាននៅក្នុងវិស័យនេះ ដោយមានការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត។ ជាចុងក្រោយ **វិស័យកសិកម្ម** គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចជនបទ ទោះជាវិស័យនេះមានបញ្ហាខ្លះៗទាក់ទងនឹងទីផ្សារ



កត្តាធម្មជាតិ និងកត្តាផលិតផលក៏ដោយ ក៏គ្រឹះស្ថាននឹងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីជួយជម្រុញឱ្យវិស័យនេះបន្តរីកចម្រើនជាបន្តបន្ទាប់។

☞ **ហានិភ័យប្រតិបត្តិការ**

ជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដោយសារព្រឹត្តិការណ៍ ឬសកម្មភាពដែលបណ្តាលឱ្យបរាជ័យនៃដំណើរ ការបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធបុគ្គលិក និងហានិភ័យផ្សេងទៀតដែលមានផលប៉ះពាល់ដល់ប្រតិបត្តិការ។ ខណៈពេលដែលហានិភ័យប្រតិបត្តិការវា គឺជាទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងទាំងអស់ក្នុងការធានានូវក្របខណ្ឌការគ្រប់គ្រងហានិភ័យសមស្រប និងដើម្បីត្រួតពិនិត្យព្រមទាំងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។



ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺត្រូវបានគ្រប់គ្រងតាមរយៈដំណើរការនៃការត្រួតពិនិត្យហានិភ័យ និងការវាយតម្លៃការណ៍ អំពីសកម្មភាពអាជីវកម្មឱ្យបានត្រឹមត្រូវ និងមានការគាំទ្រពីផ្នែកដែលពាក់ព័ន្ធហើយគ្រប់គ្រងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ហេតុដូច្នេះនេះគ្រឹះស្ថានបានបង្កើតយ៉ាងច្បាស់នូវរចនាសម្ព័ន្ធតួនាទី ក៏ដូចជាគោលយោបាយនៃការគ្រប់គ្រង ដោយមានការកំណត់ប៉ារ៉ាម៉ែត្រនៃការគ្រប់គ្រង ការធ្វើបច្ចុប្បន្នភាពនូវនីតិវិធី និងការអនុវត្តទៅតាមលក្ខណៈពិសេសរបស់ និយ័តកម្ម និងលក្ខខណ្ឌផ្ទៃក្នុងផ្សេងទៀត។

ដើម្បីលើកកម្ពស់ និងធ្វើឱ្យប្រាកដទៅលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពយើងមានឧបករណ៍វាយតម្លៃការណ៍អំពីគ្រោះថ្នាក់ ឬហានិភ័យដែលបានកើតឡើង និងការវាយតម្លៃហានិភ័យ (Operational Risk Incident Registration Template) ដែលបានកើតឡើងពេលប្រតិបត្តិការរបស់សាខា និងគ្រប់នាយកដ្ឋានទាំងអស់។ គោលដៅនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការមិនមែនលុបបំបាត់រាល់ហានិភ័យទាំងអស់ដែលមាននៅក្នុងគ្រឹះស្ថាននោះទេ ប៉ុន្តែគឺដើម្បីធានាបានថាការគ្រប់គ្រងដែលដាក់ឱ្យបានអនុវត្ត និងហានិភ័យប្រតិបត្តិការដែលសេសសល់ស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន។

☞ **ហានិភ័យឥណទាន**

ជាហានិភ័យមួយសំដៅដល់ ហានិភ័យដែលសមាគមមិនអាចអនុវត្តបានតាមកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា ឬអាចនិយាយបានថាគឺជាឱកាសដែលកូនបំណុល ឬអ្នកប្រើប្រាស់ហិរញ្ញវត្ថុ (ប្រាក់កម្ចី) មិនអាចសងការប្រាក់ ឬសងប្រាក់ដើមតាមពេលវេលា ដែលបានកំណត់ជាក់លាក់នៅក្នុងកិច្ចសន្យាផ្តល់ឥណទាន។ ដូចនេះគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបង្កើតគោលនយោបាយឥណទានដើម្បីគ្រប់គ្រងសកម្មភាពនៃការផ្តល់ឥណទានរបស់ខ្លួន។ ការផ្តល់ឥណទានត្រូវបានអនុវត្ត នៅក្រោមគោលការណ៍ឥណទានដែលបានរៀបចំសម្រាប់ផលិតផលឥណទានរួមមានគោលដៅទីផ្សារលក្ខខណ្ឌឯកសារ និងនីតិវិធីដែល ផលិតផលឥណទានត្រូវបានធ្វើការវាស់វែងហានិភ័យឥណទាន ហានិភ័យដាច់ដោយឡែកតាមកម្រិតនៃអតិថិជននីមួយៗ និងធ្វើការចុះដល់កន្លែងអាជីវកម្មជាដើម។



ដើម្បីសម្រេចបាននូវកំណើនឥណទានប្រកបដោយគុណភាពនិង ដើម្បីពង្រឹងលើយន្តការគ្រប់គ្រងហានិភ័យ ឥណទានដ៏រឹងមាំ យន្តការទាំងនោះត្រូវបានកំណត់ដោយជាក់លាក់ និងធ្វើការបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ រវាងអ្នករៀបចំឥណទាន អ្នកវាយតម្លៃឥណទាន និងអ្នកអនុម័តឥណទាន។

ឥណទានទាំងអស់ គឺត្រូវបានតាមដានគ្រប់គ្រងជាប្រចាំ ដើម្បីវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ និងសកម្មភាព ពាក់ព័ន្ធនឹងការសងប្រាក់របស់អតិថិជនទាំងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ បន្ថែម លើសពីនោះ ដើម្បីគ្រប់គ្រងហានិភ័យឥណទានត្រូវទាមទារឱ្យមានវត្ថុបញ្ជាំ វត្ថុធានាផ្សេងៗរបស់អតិថិជន និង បានអនុវត្តការណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យបញ្ជាំ និងធ្វើការបង្កើតហ៊ីប៉ូតែកលើទ្រព្យសម្បត្តិ ឬលំនៅដ្ឋាន រួមមាន៖ ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យឥណទាន។

ក្រៅពីនោះ គ្រឹះស្ថានបានចូលរួមការអនុវត្តតាមសេចក្តីណែនាំ របស់ធនាគារជាតិ នៃកម្ពុជាក្នុងរៀបចំ ឡើងវិញជូនអតិថិជន ចំពោះវិស័យដែលរងការប៉ះពាល់ក្នុងខេត្តសៀមរាប និងសាវាចរណែនាំស្តីពីការរៀបចំ ឥណទានឡើងវិញ។ ទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុ និង ជួយសម្រួលបន្ទុកចំណាយប្រចាំត្រារបស់អតិថិជន។ រហូតដល់ពេលនេះគ្រឹះស្ថាននៅតែបន្តការរៀបចំឥណទាន ឡើងវិញដល់អតិថិជនរបស់ខ្លួនទៅតាមសំណើ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។

ហានិភ័យប្រតិបត្តិតាមបទប្បញ្ញត្តិ

ហានិភ័យនេះសំដៅទៅលើការមិនអនុលោមតាមតម្រូវការ និងបទប្បញ្ញត្តិ ដែលមាននៅក្នុងប្រទេសកម្ពុជា។ ចំពោះការប្រតិបត្តិតាមបទប្បញ្ញត្តិ និងគោល ការណ៍ នីតិវិធីទាំងនេះគឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងបុគ្គលិកទាំង អស់របស់គ្រឹះស្ថាន។ ដើម្បីធានាលើប្រសិទ្ធភាពការប្រតិបត្តិតាម នាយកដ្ឋានគ្រប់គ្រង ហានិភ័យ និងប្រតិបត្តិតាម បានបង្កើត និងរក្សាក្របខណ្ឌសមស្របនៃគោលការណ៍ នីតិវិធី នៃការប្រតិបត្តិតាម និងការតាមដានរាល់កិច្ចការទាំងអស់ ដើម្បីធានាបាននូវ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ហើយគោលនយោបាយ និងការត្រួត ពិនិត្យសមស្របគឺ ធ្វើឡើងដើម្បីផ្តល់នូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចអាជីវកម្ម និងមានអាកប្បកិរិយា ប្រកបដោយសីលធម៌។ បន្ថែមពីនោះមុខងារប្រតិបត្តិតាម និងគ្រប់គ្រងហានិភ័យ បានធ្វើការត្រួតពិនិត្យមើលការ អនុលោមភាព និងផ្សព្វផ្សាយវប្បធម៌អនុលោមភាព តាមរយៈវគ្គបណ្តុះបណ្តាល សម្របសម្រួល ត្រួតពិនិត្យ និង គាំទ្រដល់បុគ្គលិក ដើម្បីធានាបានថាបុគ្គលិកគ្រប់រូបអនុវត្តតាមច្បាប់ប្រទេសកម្ពុជាបានយ៉ាងត្រឹមត្រូវ។



ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម បានរាយការណ៍ ដោយឯករាជ្យទៅក្រុមប្រឹក្សា (គណៈកម្មការគ្រប់គ្រងហានិភ័យ) អំពីស្ថានភាព និងការប្រតិបត្តិតាមក្របខ័ណ្ឌនៃ បទប្បញ្ញត្តិ ដែលចេញដោយធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការហិរញ្ញវត្ថុ និងអាជ្ញាធរដែលពាក់ព័ន្ធផ្សេង ទៀត។ ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម(AML/CFT) និងការដោះស្រាយបណ្តឹងរបស់ បុគ្គលិក (Whistle Blowing) ក៏បានរាយការណ៍ផងដែរ។

☞ **ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលគ្រឹះស្ថានមិនមានលទ្ធភាពគ្រប់គ្រាន់នៃសាច់ប្រាក់សម្រាប់បំពេញកាតព្វកិច្ចទូទាត់របស់ខ្លួនបានក្នុងរយៈពេល៣០ថ្ងៃដែលពាក់ព័ន្ធទៅនឹងបំណុលហិរញ្ញវត្ថុនៅពេលបំណុលទាំងនោះដល់ពេលកំណត់ត្រូវសង ឬត្រូវដាក់ប្រាក់បំពេញវិញនៅពេលប្រាក់ទាំងនោះត្រូវបានដក។ ផលវិបាកនៃហានិភ័យនេះអាចជាការមិនបានបំពេញកាតព្វកិច្ចក្នុងការសង និងមិនអាចបំពេញតាមការសន្យាក្នុងការផ្តល់កម្ចី។



គ្រឹះស្ថានតែងតែធ្វើការត្រួតពិនិត្យ និងរាយការណ៍ពីស្ថានភាពសាច់ប្រាក់ និងលំហូរសាច់ប្រាក់ដែលមាននៅក្នុងតារាងតុល្យការ ដើម្បីធានាថាគ្រឹះស្ថានបានអនុវត្តតាម អនុបាតសន្ទនីយភាពដែលបានកំណត់។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ គ្រឹះស្ថានបានរក្សាអនុបាតសន្ទនីយភាពនូវអត្រា ១,៣៧៨% ដែលខ្ពស់ជាងអត្រាដែលកំណត់ក្នុងប្រកាសអត្រា ១០០%។

☞ **ហានិភ័យព័ត៌មានវិទ្យា និងប្រព័ន្ធ**

ផ្នែកព័ត៌មានវិទ្យាធ្វើការប្រតិបត្តិ និងជួយគាំទ្រផ្នែកប្រតិបត្តិការ និងសេវាកម្មក្នុងគ្រឹះស្ថាន វ៉ាយ.អិល.ភី ទាំងមូល។ គ្រឹះស្ថានបានបង្កើតគណៈកម្មាធិការព័ត៌មានវិទ្យា (TI Steering Committee) ដើម្បីត្រួតពិនិត្យទៅលើគម្រោងព័ត៌មានវិទ្យា និងអភិបាលកិច្ចព័ត៌មានវិទ្យាក្នុងគោលបំណង ដើម្បីធ្វើឱ្យសមស្របតាមយុទ្ធសាស្ត្រព័ត៌មានវិទ្យាជាមួយនឹងអាជីវកម្ម និងធានាថាមានការវិនិយោគលើព័ត៌មានវិទ្យាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា និងប្រតិបត្តិតាម។ គ្រឹះស្ថានក៏បានអនុលោមតាម គោលការណ៍ណែនាំអំពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (TRMG)។



យើងយល់ច្បាស់ថាអំពីសារៈសំខាន់នៃការការពារទិន្នន័យអតិថិជន និងប្រព័ន្ធសន្តិសុខរបស់គ្រឹះស្ថានការអភិវឌ្ឍទៅលើបច្ចេកវិទ្យារបស់គ្រឹះស្ថានត្រូវបានពិនិត្យ និងតែងតែកែលម្អធ្វើឱ្យកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយបាននូវហានិភ័យទាំងខាងក្នុង និងខាងក្រៅរបស់គ្រឹះស្ថាន។

នៅកម្រិតនៃសុវត្ថិភាពទៅលើបណ្តាញជាក់ស្តែងគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក យើងបានធ្វើការតម្លើង និងបានបំពាក់ ឧបករណ៍ការពារជាច្រើនដូចជា៖ Firewall ,Switching ,Computer Server ,Internet ,Cloud ដើម្បីកំណត់សិទ្ធិប្រើប្រាស់ ដោយបត់បែនទៅតាមការប្រើប្រាស់ជាក់ស្តែង នៃគ្រឹះស្ថានទាំងមូល។ រាល់ចរាចរនៅលើប្រព័ន្ធអ៊ីនធឺណិត តាមអ៊ីម៉ែលត្រូវបានត្រួតពិនិត្យ ដើម្បីការពារហានិភ័យ និងរាល់កុំព្យូទ័រទាំងអស់ត្រូវបានបំពាក់ទៅដោយកម្មវិធីកម្ចាត់មេរោគដែលជាកត្តាមួយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៅពេលដែលមានមេរោគឆ្លងតាមបណ្តាញផ្សេងៗ។ ដើម្បីបន្ថែមសុវត្ថិភាពពីការវាយប្រហារ ស្ថាប័នយើងបង្កើតអោយមានប្រព័ន្ធការពារច្រើនជាន់បន្ថែមលើការដាក់លេខសម្ងាត់គ្រប់បណ្តាញ។ លើសពីនេះយើងក៏មានការរក្សាទិន្នន័យលើសពីមួយទីតាំង (Online Backup, Offline Backup) ដែលអាចធានាបានពេលមានការវាយប្រហារ និងគ្រោះហានិភ័យចៃដន្យណាមួយ។

កម្មវិធីយល់ដឹងអំពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបានដាក់ឱ្យដំណើរការយ៉ាងត្រឹមត្រូវ ដើម្បីឱ្យបុគ្គលិកមានការយល់ដឹងទាក់ទងនឹងសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនួលខុសត្រូវទៅលើសុវត្ថិភាពព័ត៌មាន។

៣. ការប្រឆាំងការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ជាការព្រួយបារម្ភជាសកលចំពោះការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងដើម្បីអនុវត្ត ឱ្យស្របតាមប្រកាស ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលត្រូវបានដាក់ចេញនៅថ្ងៃទី ២៧ មិថុនា ២០២០ និងសេចក្តីណែនាំស្តីពីវិធានការ យកចិត្តទុកដាក់ស្គាល់អតិថិជន ព្រមទាំងសេចក្តី ណែនាំដែលបានចេញជាបន្តបន្ទាប់ កន្លងទៅគ្រឹះស្ថាន "វ៉ាយ. អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក" បានធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពទៅលើនីតិវិធី និងសេចក្តីណែនាំ របស់ខ្លួន ដើម្បីតាមដានមើលប្រតិបត្តិការរបស់អតិថិជនព្រមទាំងចាត់វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន ឱ្យបានជិតដល់ថែមមួយកម្រិតទៀត ដើម្បីធានាថាការគ្រប់គ្រង និងការអនុវត្តទៅតាមតម្រូវការពាក់ព័ន្ធនឹងការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អាជ្ញាធរមានសមត្ថកិច្ចត្រូវបានអនុវត្តប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត គ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក" បានខិតខំប្រឹងប្រែងនៅក្នុងការ អនុវត្តនូវស្តង់ដារអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុតនៅក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងធ្វើការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ញត្តិទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច។

ជាយន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការពង្រីកនូវចំណេះដឹងបទពិសោធន៍ក៏ដូច ជាការពង្រីកនូវគោលដៅ និងបណ្តាញជាច្រើននៅក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មកើនឡើងជាសកល ទៅកាន់កម្រិតបន្ទាប់ទៀត។ គ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក" តែងតែពង្រឹងកម្មវិធីប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងស្ថាប័នរបស់ខ្លួន ដោយការបង្កើតនូវវិធីសាស្ត្រវាយតម្លៃផ្អែកលើមូលដ្ឋាន ហានិភ័យ ដើម្បីធានាថាវិធានការចម្បងៗត្រូវបានអនុវត្តក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយសមាមាត្រជាមួយនឹងហានិភ័យប្រតិបត្តិតាម ដែលត្រូវបានកំណត់ និងវាយតម្លៃ។

ដើម្បីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យលើបញ្ជីខ្មៅឱ្យបានរឹងមាំ ក៏ដូចជាការវិភាគហានិភ័យអតិថិជន និងការស្វែងរកប្រតិបត្តិការសង្ស័យរបស់អតិថិជន វាគឺជាផ្នែកមួយនៃយន្តការតាមដាន ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដូចនេះនាយកដ្ឋានប្រតិបត្តិតាម និងគ្រប់គ្រងហានិភ័យ តែងតែធ្វើការទំនាក់ទំនងទៅ កាន់គ្រប់សាខា ការិយាល័យ និងគ្រប់នាយកដ្ឋានអំពីបញ្ជីខ្មៅនៃបុគ្គល និងក្រុមហ៊ុន ដែលត្រូវបានហាមឃាត់ ឬ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដែលបានចេញដោយ ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងធានាថាពួកគេ ពេលទំនាក់ទំនងអាជីវកម្មជាមួយអតិថិជនត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានេះផងដែរ ការអនុវត្ត "ការយកចិត្តទុកដាក់ស្គាល់អតិថិជន" ឬ "ការស្គាល់អតិថិជន" ក៏ជាចំណុចសំខាន់ដែលគ្រឹះស្ថានបានដាក់បញ្ចូល ក្នុងកម្មវិធីបណ្តុះបណ្តាលទៅលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទៅកាន់បុគ្គលិកថ្មីៗក៏ដូច ជាការបំពាក់បំប៉នឡើងវិញជារៀងរាល់ឆ្នាំទៅកាន់បុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

ចំពោះការរាយការណ៍របាយការណ៍ប្រតិបត្តិការសង្ស័យ និងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ ឬរបាយការណ៍ ផ្សេងៗដែលតម្រូវដោយអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថាន "វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក" បានធ្វើជូន ទៅអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាបានយ៉ាងទៀងទាត់ និងទាន់ពេលវេលា។ បន្ថែមពីលើនេះទៀតនាយកដ្ឋាន

គ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ត្រូវបានតែងតាំងនៅឯករាជ្យពីថ្នាក់គ្រប់គ្រង និងរាយការណ៍ដោយផ្ទាល់
ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងក្រុមប្រឹក្សាភិបាលឯករាជ្យ។



៤. ការត្រួតពិនិត្យផ្ទៃក្នុង

ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានអនុលោមទៅតាមបទប្បញ្ញត្តិច្បាប់ គោលការណ៍នីតិវិធី និងជួយឱ្យគ្រឹះស្ថានសម្រេចបានគោលដៅអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព គ្រឹះស្ថានបានរៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដោយបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយបានកំណត់តួនាទី និងការទទួលខុសត្រូវដូចខាងក្រោម៖

❖ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

- ទទួលខុសត្រូវក្នុងការផ្ដើមគំនិត និងធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធី ដើម្បីធានាថាការអនុវត្តគឺស្របតាមច្បាប់ បទប្បញ្ញត្តិ បទដ្ឋានគតិយុត្តនានា និងមានលក្ខណៈស្តង់ដារការងារ ។
- ធ្វើការផ្សព្វផ្សាយនូវច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត ដល់គណៈគ្រប់គ្រង និងការិយាល័យ ។
- មុខងារគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ គឺឯករាជ្យដើម្បីវាយការណ៍ទៅអ្នកគ្រប់គ្រងជាន់ខ្ពស់អំពីការបំពានណាមួយ ការមិនអនុលោមតាមគោលការណ៍ ឬគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ។ នេះមានន័យថានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាចអនុវត្តមុខងាររបស់ខ្លួនតាមគំនិតផ្តួចផ្តើមរបស់ខ្លួនដោយគ្មានការរារាំង និងការភ័យខ្លាចចំពោះការសងសឹកពីថ្នាក់ដឹកនាំ និងបុគ្គលិកដទៃទៀត ។

❖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង

- ចាត់ចែង និងដឹកនាំក្នុងការរៀបចំផែនការសវនកម្មប្រចាំឆ្នាំ ។
- ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលការណ៍នីតិវិធី ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
- សម្របសម្រួល និងបង្កើតដំណើរការសវនកម្មផ្ទៃក្នុង ។
- ត្រួតពិនិត្យ និងធ្វើសវនកម្មផ្ទៃក្នុងនៅក្នុងគ្រឹះស្ថាន ។
- ធ្វើការស៊ើបអង្កេតលើភាពមិនប្រក្រតី និងការក្លែងបន្លំ ។
- រៀបចំរបាយការណ៍ពីភាពមិនប្រក្រតីដែលបានរកឃើញ និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល ។
- ផ្តល់ជាអនុសាសន៍ដល់អគ្គនាយក ។
- ធ្វើការវាយតម្លៃដោយឯករាជ្យ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការរបស់គ្រឹះស្ថាន និងធ្វើរបាយការណ៍ដោយផ្ទាល់ជូនទៅក្រុមប្រឹក្សាភិបាល ។


VII. ការគ្រប់គ្រងធនធានមនុស្ស

គ្រឹះស្ថាន "វ៉ាយ.អិល.ភី" មីក្រូហិរញ្ញវត្ថុ ម.ក បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចប្រតិបត្តិការ ចំពោះការរៀបចំធនធានមនុស្ស ដោយអនុវត្តទៅតាមគោលការណ៍គ្រប់គ្រងធនធានមនុស្ស បទបញ្ជាផ្ទៃក្នុង គោលការណ៍ប្រតិបត្តិ និងបទប្បញ្ញត្តិ ក៏ដូចជានីតិវិធីនានាដែលត្រូវបានបង្កើតឡើងដោយគ្រឹះស្ថាន និងអនុឡោមទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ។

១. ការជ្រើសរើសបុគ្គលិក

ការជ្រើសរើសបុគ្គលិក គឺត្រូវបានធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រងធនធានមនុស្សរបស់គ្រឹះស្ថាន ដោយបានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីពីខាងក្នុង-ខាងក្រៅ និងបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម (Facebook, Telegram) និងតាមរយៈមជ្ឈមណ្ឌលស្វែងរកការងារខេត្ត តាមបណ្តាសាលារៀន សាកលវិទ្យាល័យ បណ្តាញបុគ្គលិក និងដៃគូផ្សេងៗ ដោយមានគណៈកម្មាធិការជ្រើសរើសបុគ្គលិក ដើម្បីសម្រិតសម្រាំង សម្ភាស និងជ្រើសរើសបេក្ខជន-បេក្ខនារីដែលមាន ចំណេះដឹង ជំនាញ អាកប្បកិរិយា និងគុណវុឌ្ឍិត្រឹមត្រូវតាមតួនាទីការងារនីមួយៗ។ គ្រឹះស្ថាន បានផ្តល់ឱកាសការងារដល់បេក្ខជនទាំងស្មើភាពគ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និងដើមកំណើតក្នុងសង្គមឡើយ។ ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានបានបន្តធ្វើការជ្រើសរើសបុគ្គលិកថ្មីសរុបចំនួន២៣នាក់ (ប្រុស ១៧នាក់ និងស្រី០៦នាក់) ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង។


ចំនួនបុគ្គលិកជ្រើសរើសថ្មី ឆ្នាំ២០២៤



២. ការអភិវឌ្ឍសមត្ថភាពបុគ្គលិក

គ្រប់បុគ្គលិកថ្មីទាំងអស់របស់គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក មុននឹងប្រគល់ការងារឱ្យបំពេញ នឹងត្រូវបានទទួលការហ្វឹកហ្វឺនដោយក្រុមគ្រូហ្វឹកហ្វឺនទៅតាមតួនាទី និងជំនាញរបស់ខ្លួននីមួយៗ ដើម្បីឱ្យប្រាកដថា បុគ្គលិកទាំងនោះមានចំណេះជំនាញ និងវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ទន្ទឹមនឹងនេះ ចំពោះបុគ្គលិកចាស់ដែលបាននឹងកំពុងបំពេញការងារស្រាប់ គ្រឹះស្ថានតម្រូវឱ្យអ្នកគ្រប់គ្រងផ្ទាល់របស់ខ្លួនផ្តល់ការហ្វឹកហ្វឺនប្រចាំខែដល់បុគ្គលិករបស់ខ្លួនយ៉ាងតិច២ដងក្នុង១ខែ ដើម្បីឱ្យបុគ្គលិកមានចំណេះជំនាញទាន់សម័យស្របតាមការវិវឌ្ឍន៍របស់ស្ថាប័ន និងច្បាប់បញ្ញត្តិ។

ចំនួនបុគ្គលិកទទួលបានការបណ្តុះបណ្តាល ឆ្នាំ២០២៤



នៅក្នុងឆ្នាំ២០២៤ គ្រឹះស្ថានបានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់សរុបចំនួន ៨២នាក់ (ស្រី ២៦នាក់) ក្នុងនោះបុគ្គលិកថ្មីចំនួន ២២នាក់ និងបុគ្គលិកចាស់ចំនួន ៦០នាក់។ ក្រៅពីនេះ គ្រឹះស្ថានបានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលនៅខាងក្រៅស្ថាប័នចំនួន ០២នាក់។


៣. ការវាយតម្លៃ និងការតែងតាំងបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក បានធ្វើការយកចិត្តទុកដាក់ខ្ពស់លើការវាយតម្លៃស្នាដៃបុគ្គលិកដើម្បីជម្រុញលើកទឹកចិត្តឱ្យបុគ្គលិកអនុវត្តការងារកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលខ្ពស់។ ការវាយតម្លៃស្នាដៃរបស់បុគ្គលិកត្រូវបានធ្វើឡើងដោយផ្អែកលើនីតិវិធីវាយតម្លៃលទ្ធផលការងារជាក់ស្តែងរបស់បុគ្គលិក ដោយ

យោងតាមលទ្ធផលវាយតម្លៃនៃស្តង់ដារសូចនាករវាយតម្លៃ (KPIs) ដែលបានកំណត់។ ទន្ទឹមនឹងនេះ ការតម្លើងប្រាក់បៀវត្សអាចប្រព្រឹត្តទៅបានអាស្រ័យលើការកត្តា ២ សំខាន់ គឺ KPI និងប្រាក់ចំណេញរបស់គ្រឹះស្ថាន។

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ធ្វើការវាយតម្លៃលទ្ធផលការងារបុគ្គលិក ១ដង ក្នុង១ឆ្នាំ (តាមឆ្នាំប្រតិទិន) ដើម្បីតម្លើងប្រាក់បៀវត្ស ឬតម្លើងឋានៈជាដើម។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ គ្រឹះស្ថានបានវាយតម្លៃបុគ្គលិកសរុបចំនួន ៦៦នាក់ ក្នុងនោះ ៥០នាក់ ត្រូវបានតម្លើងប្រាក់បៀវត្ស និង ១៦នាក់ រក្សាប្រាក់បៀវត្សដដែល(ដោយសារមិនទាន់ផុតរយៈពេលសាកល្បងការងារ)។ ចំពោះបុគ្គលិកដែលបានវាយតម្លៃហើយទទួលបានលទ្ធផលល្អ ត្រូវបានដំឡើងតួនាទី និងតម្លើងប្រាក់បៀវត្សទៅតាមលទ្ធផលការងារជាក់ស្តែងរៀងៗខ្លួន។

ការវាយតម្លៃលទ្ធផលការងារបុគ្គលិកឆ្នាំ២០២៤



■ បុគ្គលិកត្រូវបានវាយតម្លៃ ■ បុគ្គលិកមិនត្រូវបានវាយតម្លៃ

VIII. ការចូលរួមជាមួយសង្គម និងការការពារបរិស្ថាន

១. ការចូលរួមជាមួយសង្គម

គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបើកដំណើរការប្រតិបត្តិការក្នុងដើមឆ្នាំ២០២២។ គ្រឹះស្ថានបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់បុគ្គលិកជាខ្លាំង។ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ជាស្ថាប័នហិរញ្ញវត្ថុមួយ មានចក្ខុវិស័យ បេសកកម្ម ជម្រុញប្រតិបត្តិការអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះ បុគ្គលិក អតិថិជន បរិស្ថាន និងសង្គមជាតិ។

❖ ការចូលរួមជាមួយសង្គមដោយមិនផ្តល់ប្រាក់កម្ចីដល់មុខរបរមិនស្របច្បាប់

- មិនផ្តល់កម្ចីដល់អ្នកប្រើប្រាស់សារធាតុគ្រឿងញៀន ឬជនមានទោសកំពុងរត់គេចខ្លួន។
- មិនផ្តល់កម្ចីដល់មុខរបរខុសច្បាប់ ឬប្រឆាំងនឹងក្រមសីលធម៌សង្គម ដូចជា នេសាទខុសច្បាប់ អាជីវកម្មគ្រឿងញៀន អាជីវកម្មសត្វព្រៃ អាជីវកម្មប្រើប្រាស់កំលាំងពលកម្មកុមារ ការផលិតគ្រឿងសញ្ញាផុត ល្បែងស៊ីសង ឬការផ្តល់ដាក់សាច់ប្រាក់ ឬរបស់មានតម្លៃផ្សេងៗជាដើម។
- មិនផ្តល់កម្ចីដល់ជនដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។

❖ ការចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនសេដ្ឋកិច្ចជាតិ

- បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ តាមរយៈអតិថិជនដែលបាន ប្រើប្រាស់ឥណទាន បង្កើតមុខរបរ និងពង្រីកមុខរបរដែលមានស្រាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ របស់ពួកគាត់ ដែលអាច កាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
- ផ្តល់ការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស-និស្សិត ដែលកំពុង ឬបញ្ចប់ការសិក្សា ដែលធ្វើឱ្យពួកគាត់មានមុខរបរច្បាស់លាស់ និងប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

- ចូលរួមបង្កើនចំណូលជាតិ តាមរយៈការបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ មានដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធលើផលរបរ ពន្ធកាត់ទុក ពន្ធផ្អាកយីហោ ពន្ធមធ្យោបាយធ្វើដំណើរ ពន្ធលើប្រាក់ចំណេញ ពន្ធពាក់តង់ និងពន្ធផ្សេងៗ។
- បង្រៀនដោយប្រយោលដល់អតិថិជន អោយចេះវិភាគ ចាត់ចែង និងគ្រប់គ្រងប្រាក់ចំណូលរបស់ខ្លួន តាមរយៈ ការប្រឹក្សាយោបល់ពីមន្ត្រីឥណទានរបស់គ្រឹះស្ថាន "វ៉ាយ. អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក។



❖ **ការឧបត្ថម្ភផ្សេងៗរបស់គ្រឹះស្ថាន**

- គ្រឹះស្ថានបានឧបត្ថម្ភទឹកសុទ្ធសរុបចំនួន ៤០០យួរ ដែលក្នុងនោះ ចំនួន២០០យួរ ដល់កងរាជអាវុធហត្ថក្រុង សិរីសោភ័ណ, ចំនួន១០០យួរ និងទឹកប្រាក់ចំនួន ១,០០០,០០០រៀល ដល់ក្រុមការងារ ស.ស.យ.ក ខេត្ត និងចំនួន ១០០យួរទៀតដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ។
- គ្រឹះស្ថានបានឧបត្ថម្ភកៅអីការិយាល័យចំនួន០៥ ដល់កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងតុការិយាល័យ ១ និងកៅអីការិយាល័យ ១ ជូនដល់សាលាសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
- គ្រឹះស្ថានបានចូលរួមបរិច្ចាគឈាមដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល មានបុគ្គលិក និងសាធារណៈជនចូលរួមសរុបចំនួន ២៦នាក់ និងបានបរិច្ចាគឈាមសរុបចំនួន ២៦ព្លោក។
- គ្រឹះស្ថានបានចូលរួមបរិច្ចាគក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំនួន ១,៥០០,០០០ រៀល និងបានចូលរួមឧបត្ថម្ភសម្ភារសិក្សា (ស្មើ៨២,៤០០០ រៀល) ដល់សិស្សជួបការលំបាកចំនួន៤៥នាក់នៅ វិទ្យាល័យអូរអំបិល។
- គ្រឹះស្ថានបានចូលរួមបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងការជួយសម្រាលទុក្ខ លំបាកដល់ជនងាយរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។



បរិច្ចាគទឹកសុទ្ធដល់កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ



បរិច្ចាគទឹកសុទ្ធដល់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល



ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន



ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន



ចូលរួមថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន



ចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ

២. ការចូលរួមក្នុងការការពារបរិស្ថាន

- មិនផ្តល់កម្ចីដល់អាជីវកម្មដែលពាក់ព័ន្ធលើវិទ្យុសកម្ម/ជាតិគីមី ឬ ជាតិពុលបំផ្លាញបរិស្ថាន។
- មិនផ្តល់កម្ចីដល់អាជីវកម្មពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។
- មិនផ្តល់ឥណទានដល់អតិថិជនដែលយកលុយទៅប្រើប្រាស់ក្នុងគោលដៅខុសច្បាប់ ឬបំផ្លាញបរិស្ថានផ្សេងៗ។
- អប់រំបុគ្គលិក កាត់បន្ថយ សន្សំសំចៃ ក្នុងការប្រើប្រាស់ក្រដាស ថង់ផ្លាស្ទិច និងថាមពលអគ្គិសនី។



៣. ការចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ

គ្រឹះស្ថានបានចូលរួម និងយកចិត្តទុកដាក់ជាខ្លាំងចំពោះការថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ដោយបានរៀបចំ និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។ នៅក្នុងពិធីបុណ្យប្រពៃណីទាំងនេះគ្រឹះស្ថានបានរៀបចំកម្មវិធីជាច្រើនដូចជា ពិធីសាសនា កម្មវិធីល្បែងល្បាំប្រជាប្រិយ ការរំលែងកម្សាន្ត ការពិសារភោជនីយអាហារសាមគ្គី និងបានរៀបចំឱ្យមានដំណើរទស្សនកិច្ចប្រចាំឆ្នាំ ២០២៤របស់បុគ្គលិកទៅកាន់មណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ក្នុងស្រុកមួយផ្នែក ក៏ដូចជាការបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្នុងគ្រឹះស្ថាន។



ពិធីសូត្រមន្ត លើកវាសីសង្គ្រាន្តឆ្នាំថ្មី



កម្រងរូបភាពគណៈគ្រប់គ្រង និងបុគ្គលិក



ការលេងល្បែងប្រជាប្រិយខ្មែរ



ការលេងល្បែងប្រជាប្រិយខ្មែរ



ការចូលរួមកាន់ផែនបិណ្ឌ វត្តកងវ៉ាលើ



ការចូលរួមកាន់ផែនបិណ្ឌ វត្តកងវ៉ាលើ



ដំណើកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក



ដំណើកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក



រូបភាពគណៈគ្រប់គ្រង និងបុគ្គលិកទទួលប័ណ្ណសរសើរ



ការទទួលទានអាហារសាមគ្គីរបស់គណៈគ្រប់គ្រង និងបុគ្គលិក

IX. របាយការណ៍ហិរញ្ញវត្ថុ (សវនកម្ម)

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្ម	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤	៦៩០.៩៣៣	២.៧៨១.០០៥	៤៩.៤២១	២០១.៨៨៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់	៥	៧៧.១១៦	៣១០.៣៩២	៧៦.១៥២	៣១១.០៨១
ជាមួយធនាគារជាតិនៃកម្ពុជា					
ប្រាក់បញ្ញើ និងប្រាក់តម្កល់	៦	៤០៥.៧៨២	១.៦៣៣.២៧៣	៤១២.៨៤២	១.៦៨៦.៤៦០
ជាមួយធនាគារផ្សេងៗ					
ឥណទានផ្តល់ដល់អតិថិជន	៧	៥.៧៣៧.២២៧	២៣.០៩២.៣៣៩	៦.២៥៥.៥៩៧	២៥.៥៥៤.១១៤
ទ្រព្យសកម្មផ្សេងៗ	៨	៣៣.៨៣១	១៣៦.១៧០	៤០.០៣០	១៦៣.៥២៣
ទ្រព្យ និងគ្រឿងបរិក្ខារ	៩	១៥៤.២៦១	៦២០.៩០១	១៩៧.៩៩៧	៨០៨.៨១៨
ទ្រព្យសកម្មអរូបី	១០	២០.៣៧២	៨១.៩៩៧	២៣.៦៣១	៩៦.៥៣៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៩ (ក)	១៥.៧១៩	៦៣.២៦៩	-	-
គណនីត្រូវទទួលពីភាគីសម្ព័ន្ធព្យាបាល	២១	៦៧៤	២.៧១៣	៣៣២	១.៣៥៦
សរុបទ្រព្យសកម្ម		៧.១៣៥.៩១៥	២៨.៧២២.០៥៩	៧.០៥៦.០០២	២៨.៨២៣.៧៧០
ចំណូល					
បំណុលផ្សេងៗ	១១	៤៤.០៧៦	១៧៧.៤០៦	៨៣.៩៦៣	៣៤២.៩៩២
បំណុលពន្ធលើប្រាក់ចំណូល	១៩ (ខ)	៨៤៧	៣.៤០៩	៨៧៦	៣.៥៧៨
ប្រាក់កម្ចីពីភាគីសម្ព័ន្ធព្យាបាល	២១	១.១៤៥.៦២២	៤.៦១១.១២៩	១.០១៧.៤៧៥	៤.១៥៦.៣៨៥
បំណុលបន្ទាប់បន្សំ	២១	៥.០៥៤.០៦៩	២០.៣៤២.៦២៨	៥.០១០.៨៦១	២០.៤៦៩.៣៦៧
សរុបចំណូល		៦.២៤៤.៦១៤	២៥.១៣៤.៥៧២	៦.១១៣.១៧៥	២៤.៩៧២.៣២២
មូលធន					
ដើមទុន	១២	១.៥០០.០០០	៦.០០០.០០០	១.៥០០.០០០	៦.០០០.០០០
ខាតបង្គរ		(៦០៨.៦៩៩)	(២.៤៨៧.៤៤៦)	(៥៥៧.១៧៣)	(២.២៧៧.៦៨៣)
លម្អៀងពីអត្រាប្តូរប្រាក់		-	៧៤.៩៣៣	-	១២៩.១៣១
សរុបមូលធន		៨៩១.៣០១	៣.៥៨៧.៤៨៧	៩៤២.៨២៧	៣.៨៥១.៤៤៨
សរុបចំណូល និង មូលធន		៧.១៣៥.៩១៥	២៨.៧២២.០៥៩	៧.០៥៦.០០២	២៨.៨២៣.៧៧០

២. របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៣	៨៩១.៦២៩	៣.៦២៩.៨២២	៩៣៨.០៤១	៣.៨៥៥.៣៤៩
ចំណាយការប្រាក់	១៤	(៨០.៨៨៨)	(៣២៩.២៩៥)	(៩៣.២៤០)	(៣៨៣.២១៦)
ចំណូលការប្រាក់សុទ្ធ		៨១០.៧៤១	៣.៣០០.៥២៧	៨៤៤.៨០១	៣.៤៧២.១៣៣
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៥	៨២.៦៦៧	៣៣៦.៥៣៧	៥០.០០៥	២០៥.៥២១
ចំណាយបុគ្គលិក	១៦	(៥០២.២៣៦)	(២.០៤៤.៦០៣)	(៤៥១.៨០៩)	(១.៨៥៦.៩៣៥)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៧	(៤៤៨.៩២៨)	(១.៨២៧.៥៨៦)	(៤៧៣.៥៨៧)	(១.៩៤៦.៤៤៣)
សំវិធានធនលើឱនភាពតម្លៃ	១៨	(៥២.៣២១)	(២១២.៩៩៩)	(៣៣.៣៩៨)	(១៣៧.២៦៦)
ខាតមូលបត្រ		(១១០.០៧៧)	(៤៤៨.១២៤)	(៦៣.៩៨៨)	(២៦២.៩៩០)
ពន្ធលើប្រាក់ចំណូល	១៩	៥.៥២៨	២២.៥០៤	(១១.១៤២)	(៤៥.៧៩៤)
ខាតក្នុងឆ្នាំ		(១០៤.៥៤៩)	(៤២៥.៦២០)	(៧៩.១៣០)	(៣០៨.៧៨៤)
ប្រាក់ចំណេញពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(៥៤.១៩៨)	-	(៣០.៦៩៧)
សរុបប្រាក់ចំណេញពេញលេញក្នុងឆ្នាំ		(១០៤.៥៤៩)	(៤៧៩.៨១៨)	(៧៩.១៣០)	(៣៣៩.៤៨១)

៣. របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

	មូលធន	ទុនបម្រុង បទប្បញ្ញត្តិ	ខាតបង្គរ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣	១.៥០០.០០០	-	(៤៨២.០៤៣)	១.០១៧.៩៥៧
ខាតក្នុងឆ្នាំ	-	-	(៧៥.១៣០)	(៧៥.១៣០)
ការផ្ទេរ	-	-	-	-
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣	១.៥០០.០០០	-	(៥៥៧.១៧៣)	៩៤២.៨២៧
ខាតក្នុងឆ្នាំ	-	-	(១០៤.៥៤៩)	(១០៤.៥៤៩)
និយ័តកម្ម	-	-	៥៣.០២៣	៥៣.០២៣
ការផ្ទេរ	-	-	-	-
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤	១.៥០០.០០០	-	(៦០៨.៦៩៩)	៨៩១.៣០១

	មូលធន	ទុនបម្រុង បទប្បញ្ញត្តិ	ខាតបង្គរ	លម្អៀងអត្រា ប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សមតុល្យថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣	៦.០០០.០០០	-	(១.៩៦៨.៨៩៩)	១៥៩.៨២៨	៤.១៩០.៩២៩
ខាតក្នុងឆ្នាំ	-	-	(៣០៨.៧៨៤)	-	(៣០៨.៧៨៤)
ការផ្ទេរ	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(៣០.៦៩៧)	(៣០.៦៩៧)
សមតុល្យថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣	៦.០០០.០០០	-	(២.២៧៧.៦៨៣)	១២៩.១៣១	៣.៨៥១.៤៤៨
ខាតក្នុងឆ្នាំ	-	-	(៤២៥.៦២០)	-	(៤២៥.៦២០)
និយ័តកម្ម	-	-	២១៥.៨៥៧	-	២១៥.៨៥៧
ការផ្ទេរ	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(៥៤.១៩៨)	(៥៤.១៩៨)
សមតុល្យថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤	៦.០០០.០០០	-	(២.៤៨៧.៤៤៦)	៧៤.៩៣៣	៣.៥៨៧.៤៨៧

៤. របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិ	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនបង់ពន្ធ		(១១០.០៧៧)	(៤៤៨.១២៤)	(៦៣.៩៨៨)	(២៦២.៩៩០)
និយ័តកម្មសម្រាប់៖					
សំវិធានធនលើឱនភាពតម្លៃ	១៨	៥២.៣៩០	២១៣.២៨០	៣០.៣៥២	១២៤.៧៤៧
រំលស់	៩	៧២.៨៣២	២៩៦.៤៩៩	៦៧.០៦៨	២៧៥.៦៤៩
រំលស់ទ្រព្យសកម្មអរូបី	១០	៨.៧៥៩	៣៥.៦៥៨	៧.៨០៧	៣២.០៨៧
ចំណេញពីការលក់ទ្រព្យសកម្ម	៩	(២២)	(៩០)	-	-
ប្រតិបត្តិការចំណេញមុនបម្រែបម្រួលទុនបង្វិល		២៣.៨៨២	៩៧.២២៣	៤១.២៣៩	១៦៩.៤៩៣
បម្រែបម្រួល៖					
ឥណទានផ្តល់ដល់អតិថិជន	៧	៤៦៥.៩៨០	១.៨៩៧.០០៥	(២៧៦.៤៧៧)	(១.១៣៦.៣២០)
ទ្រព្យសកម្មផ្សេងៗ	៨	៦.១៩៩	២៥.២៣៦	៧.៥២៩	៣០.៩៤៤
បំណុលផ្សេងៗ	១១	(៣៩.៨៨៧)	(១៦២.៣៨០)	(១៣.១៨៦)	(៥៤.១៩៤)
លំហូរសាច់ប្រាក់ត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		៤៣២.១៧៤	១.៨៥៧.០៨៤	(២៤០.៨៩៤)	(៩៩០.០៧៧)
ពន្ធលើប្រាក់ចំណូល	១៩	(១០.២២០)	(៤១.៦០៦)	(១១.០៨៩)	(៤៥.៥៧៦)
លំហូរសាច់ប្រាក់សុទ្ធត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		៤២១.៩៥៤	១.៨១៥.៤៧៨	(២៥១.៩៨៣)	(១.០៣៥.៦៥៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការលក់ចេញទ្រព្យ និងគ្រឿងបរិក្ខារ	៩	៥៤៦	២.២២៣	-	-
ការទិញទ្រព្យ និងគ្រឿងបរិក្ខារ	៩	(២៩.៦២០)	(១២០.៥៨៣)	(២៣.៩៦៧)	(៩៨.៥០៤)
ការទិញទ្រព្យសកម្មអរូបី	១០	(៥.៥០០)	(២២.៣៩១)	-	-
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពវិនិយោគ		(៣៤.៥៧៤)	(១៤០.៧៥១)	(២៣.៩៦៧)	(៩៨.៥០៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ប្រាក់កម្ចីពី/គណនីត្រូវទទួលពីភាគីសម្ព័ន្ធហ្មាតិ	២១	១២៨.៤៨៩	៥២៣.០៧៩	៤៩៨.៣៤៦	២.០៤៨.២០២
បំណុលបន្ទាប់បន្សំ	២១	៤៣.២០៨	១៧៥.៩០០	១០.៨៦១	៤៤.៦៣៩
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១៧១.៦៩៧	៦៩៨.៩៧៩	៥០៩.២០៧	២.០៩២.៨៤១
ការផ្លាស់ប្តូរសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល *		៦៣៩.៤១៦	២.៥៨៤.៣៦៩	២៣៣.២៥៦	៩៥៨.៦៨៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី០១ ខែមករា		៤៦៣.៤១៥	១.៨៩៣.០៥១	២៣០.១៥៩	៩៤៧.៥៦៥
លម្អៀងពីបង្កការប្រែសម្រួលរូបិយប័ណ្ណ		-	(៥៤.៦២៥)	-	(១៣.១៩៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ		១.០៩៨.៨៣១	៤.៤២២.៧៩៥	៤៦៣.៤១៥	១.៨៩៣.០៥១

IX. បណ្តាញការិយាល័យប្រតិបត្តិការ



១. ការិយាល័យកណ្តាល ក្រុងសិរីសោភ័ណ អាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ៦៦៨ ផ្លូវជាតិលេខ ៥ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទូរស័ព្ទ: ០១៥ ៤៨ ០០០០/០៦៩ ៤៦ ១១១១



២. សាខាស្រុកថ្មពួក មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ២២៥ ផ្លូវជាតិលេខ ៥៦A ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទូរស័ព្ទ: ០១៥ ៤៨ ០០០០/០៦៩ ៤៧ ១១១១



៣. សាខាស្រុកវាលវែង មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ១៥៥ ផ្លូវជាតិលេខ ៥៥ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទូរស័ព្ទ: ០១៥ ៤៨ ០០០០/០៦៩ ៤៨ ១១១១

គ្រួសារ វ៉ាយ.អិល.ភី



គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក
អាសយដ្ឋាន: ផ្ទះលេខ ៦៦៨ ផ្លូវជាតិលេខ ៥
ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ។



វិសាគមមូលនិធិមនុស្សចាស់
អាសយដ្ឋាន: ផ្លូវជាតិលេខ ៥ ភូមិគោរដ្ឋាន
សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ។



គ្រួសារ វ៉ាយ.អិល.ភី
អាសយដ្ឋាន: ផ្លូវជាតិលេខ ៥ ភូមិគោរដ្ឋាន
សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ។

ដៃគូទំនាក់ទំនងអាជីវកម្មសំខាន់ៗរបស់គ្រឹះស្ថាន វ៉ាយ.អិល.ភី



Forte
Life Assurance



Forte
General Insurance



០១៥ ៤៨ ០០០០



info@ylpmicrofinance.com.kh



ផ្ទះលេខ ៦៦៨ ផ្លូវជាតិលេខ៥ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ